

ក្រសួងអប់រំយុវជន និងកីឡា

MINISTRY OF EDUCATION YOUTH AND SPORTS

វិទ្យាស្ថាន វ៉ាន់ដា

VANDA INSTITUTE



កិច្ចការស្រាវជ្រាវបញ្ចប់ឆមាសទី២ ឆ្នាំទី២

មុខវិជ្ជា៖ រូបិយវត្ថុ និងធនាគារ ភាគ២

ផលិតផល និងសេវាកម្មរបស់ធនាគារហ្វីលីព

កំណែស្តី

ជំនាញ៖ គណនេយ្យ

ឆ្នាំសិក្សា ៖ ឆ្នាំ២០២៥



ក្រសួងអប់រំយុវជន និងកីឡា

MINISTRY OF EDUCATION YOUTH AND SPORTS

វិទ្យាស្ថាន វ៉ាន់ដា

VANDA INSTITUTE



កិច្ចការស្រាវជ្រាវបញ្ចប់ឆមាសទី២ ឆ្នាំទី២

មុខវិជ្ជា: រូបិយវត្ថុ និងធនាគារ ភាគ២

ផលិតផល និងសេវាកម្មរបស់ធនាគារហ្វីលីព

គីអិលស៊ី

ជំនាញ: គណនេយ្យ

សាស្ត្រាចារ្យ : សៀវ សុផា

ឆ្នាំសិក្សា : ឆ្នាំ២០២៥

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



វិទ្យាស្ថាន វ៉ាន់ដា
VANDA INSTITUTE

ទម្រង់តាមតម្លៃកិច្ចការស្រាវជ្រាវរបស់និស្សិត
(Assignment)
ជំនាន់២៣ វគ្គ២ ស្ទានី២ ឆមាស២
មុខវិជ្ជាបរិយាបាល និងធនាគារ ភាគ២

ក្រុម/និស្សិតឈ្មោះ: ឈ្មោះ រត្ននា ម៉ៅត្រា អត្តលេខ B23/1058 បន្ទប់ G6.13 វេនព្រឹក		
ការវាយតម្លៃ	ពិន្ទុ	យោបល់សាស្ត្រាចារ្យ
១.ចំណេះដឹង និងជំនាញវិភាគ (៤០ពិន្ទុ) (Knowledge and Cognitive) - អក្ខរាវិរុទ្ធ និងរចនាបថ - ទម្រង់ - ខ្លឹមសារ អត្ថបទស្រាវជ្រាវ ២.ផ្សេងៗ		
ពិន្ទុសរុប		

ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥
ហត្ថលេខាតំណាងក្រុម/និស្សិត

ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥
ហត្ថលេខាសាស្ត្រាចារ្យ

អារម្ភកថា

ក្រោយពីបានសិក្សាឆ្នាំទី២ ឆមាសទី២ មុខវិជ្ជារូបិយវត្ថុ និងធនាគារ ភាគ២ យើងខ្ញុំបានទទួលនូវចំណេះដឹងជាច្រើនដែលពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ដែលជាវិស័យមួយបានចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ទុនដល់ប្រជាពលរដ្ឋដែលត្រូវការសម្រាប់វិនិយោគ ការបង្កើតការងារជូនប្រជាពលរដ្ឋ ការផ្តល់សេវាងាយស្រួលដល់ប្រជាពលរដ្ឋជាដើម។ ជាក់ស្តែងក្នុងឆមាសនេះ មុខវិជ្ជារូបិយវត្ថុ និងធនាគារ ភាគ២ ដែលបានសិក្សាចំនួន៣ក្រេឌីត ស្មើនឹង៤៥ម៉ោង រួមមានសញ្ញាណទូទៅនៃរូបិយវត្ថុ ទីផ្សារ និងស្ថាប័នហិរញ្ញវត្ថុ ទីផ្សារប្តូរប្រាក់ ធនាគារកណ្តាល និងគោលនយោបាយរូបិយវត្ថុ និងសញ្ញាណទូទៅនៃធនាគារពាណិជ្ជ បានផ្តល់នូវចំណេះដឹងជាច្រើនទាក់ទងនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ជាពិសេសដឹងពីប្រវត្តិនៃការប្រើប្រាស់រូបិយវត្ថុនៅកម្ពុជាគោលបំណងនៃការបង្កើតធនាគារជាតិនៃកម្ពុជា និងមុខងារនៃធនាគារពាណិជ្ជជាដើម។

មុខវិជ្ជារូបិយវត្ថុ និងធនាគារ ភាគ២ គឺជាមុខវិជ្ជាមួយដែលមានសារៈសំខាន់ដល់អ្នកសិក្សា ព្រោះបានយល់ច្បាស់ពីតួនាទី មុខងាររបស់រូបិយវត្ថុ និងធនាគារ ដែលទាក់ទងនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋសម្រាប់ការងារ សម្រាប់អាជីវកម្មផងដែរ។ ដោយយើងខ្ញុំយល់ថា ចំណេះដឹងខាងវិស័យធនាគារជាចំណេះដឹងបន្ថែមទៅលើជំនាញគណនេយ្យ ទើបយើងខ្ញុំសម្រេចចិត្តជ្រើសរើសនូវប្រធានបទមួយស្តីពី «ផលិតផល និងសេវាកម្មរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី» យកមកធ្វើការសិក្សាស្រាវជ្រាវ និងចងក្រងក្នុងគោលបំណងឱ្យអ្នកអាន និងអ្នកស្រាវជ្រាវក្រោយៗទៀត យល់កាន់តែច្បាស់ពីផលិតផល និងសេវាកម្មរបស់ ធនាគារអេស៊ីលីដា ភីអិលស៊ី។ យើងខ្ញុំសង្ឃឹមថា ការរៀបចំកិច្ចការស្រាវជ្រាវនេះ នឹងបានចូលរួមចំណែកក្នុងការស្រាវជ្រាវរបស់និស្សិតជំនាន់ក្រោយៗ ព្រមទាំងអ្នកដទៃទៀត ដែលមានបំណងលើការសិក្សា ។

ជាទីបញ្ចប់យើងខ្ញុំ សូមមេត្តាខន្តីអភ័យទោសពីសំណាក់លោកគ្រូ អ្នកគ្រូ រាមច្បង និងមិត្តអ្នកអាន នូវរាល់កំហុសឆ្គងដែលកើតមានដោយអចេតនា នៅក្នុងកិច្ចការស្រាវជ្រាវនេះ ហើយយើងខ្ញុំ រីករាយនឹងទទួលយករាល់ការរិះគន់ក្នុងន័យស្ថាបនា ដើម្បីឱ្យការរៀបចំលើកក្រោយទៀតមានការភាពល្អប្រសើរ។

សេចក្តីថ្លែងអំណរគុណ

យើងខ្ញុំជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាន់ទី២៣ វគ្គ២ ឆ្នាំទី២ ឆមាសទី២ នៃវិទ្យាស្ថាន វ៉ាន់ដា។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទូលំទូលាយចំពោះ៖

លោកឪពុក និងអ្នកម្តាយដែលបានផ្តល់កំណើត ហើយខិតខំបីបាច់ថែរក្សាកូន ព្រមទាំងផ្គត់ផ្គង់ដល់កូនសព្វបែបយ៉ាង ខិតខំលើកទឹកចិត្តកូនក្នុងការសិក្សា តាំងពីកូនចូលរៀនដំបូងរហូតមកដល់ពេលនេះ និងបានបង្រៀនកូនឱ្យចេះស្នេហាជាតិមាតុភូមិកម្ពុជា។

នាយក គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យនៃវិទ្យាស្ថាន វ៉ាន់ដា ដែលជានិច្ចកាលតែងតែផ្តល់នូវការលើកទឹកចិត្ត អនុគ្រោះដល់យើងរហូតធ្វើឱ្យការសិក្សាបានបញ្ចប់និងទទួលបានជោគជ័យគួរជាទីមោទនៈ។

ជាពិសេសលោកគ្រូសៀវ សុផា ដែលលោកបានឆ្លៀតពេលវេលាដ៏មានតម្លៃ ដើម្បីជួយដឹកនាំដល់ការរៀបចំសរសេរកិច្ចការស្រាវជ្រាវរបស់យើងខ្ញុំឱ្យរឹតតែមានភាពល្អប្រសើរ។

ជាទីបញ្ចប់យើងខ្ញុំ សូមលើកដៃសំពះបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជួយបីបាច់ថែរក្សាដល់លោកអ្នកមានគុណខាងលើឱ្យជួបតែសេចក្តីសុខគ្រប់ប្រការកុំបីអាក់ខានឡើយ។

សូមគោរពជូនពរដល់គុណូបការជនទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ ដ៏មហាប្រសើរ គឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អំណះអំណាច

យើងខ្ញុំ សូមធានាអះអាង និងទទួលខុសត្រូវ លើខ្លឹមសារនៅក្នុងកិច្ចការស្រាវជ្រាវនេះ គឺជាស្នាដៃស្រាវជ្រាវផ្ទាល់របស់យើងខ្ញុំ ដោយគ្មានពាក់ព័ន្ធជាមួយរបាយការណ៍ សារណា ឬកិច្ចការស្រាវជ្រាវរបស់អ្នកផ្សេងឡើយ។ ចំពោះទិន្នន័យលទ្ធផលនៃការស្រាវជ្រាវដែលមានក្នុងកិច្ចការស្រាវជ្រាវនេះ គឺថ្មី ហើយក៏មិនទាន់មានជនណាម្នាក់យកទៅប្រើប្រាស់នៅក្នុងកិច្ចការ សារណា ឬរបាយការណ៍ស្រាវជ្រាវរបស់គេឡើយ។

ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨

ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥

ហត្ថលេខាអំណាចក្រុម



មាតិកា

ទំព័រ

រចនាសម្ព័ន្ធក្រុម.....	i
អារម្ភកថា	ii
សេចក្តីថ្លែងអំណរគុណ.....	iii
អំណះអំណាង.....	iv

ជំពូកទី១: សេចក្តីផ្តើម

១.១ សេចក្តីផ្តើម	១
១.២ ពាក្យគន្លឹះ.....	២
១.៣ សារៈសំខាន់នៃការស្រាវជ្រាវ	២

ជំពូកទី២: លទ្ធផលស្រាវជ្រាវ

២.១ ស្ថានភាពទូទៅរបស់.....	១១
២.១.១ ប្រវត្តិរបស់.....	១២
២.១.២ បេសកកម្ម និងទស្សនវិស័យ.....	១៣
២.១.៣ រចនាសម្ព័ន្ធរបស់.....	១៤
២.២ យុទ្ធសាស្ត្រម៉ាយីតជីងចម្រុះរបស់ក្រុម.....	១៨
២.២.១ ផលិតផល.....	១៨
២.២.២ តម្លៃ	២០
២.២.៣ ទឹកនៃឯក.....	១៨
២.២.៤ ការផ្សព្វផ្សាយ.....	២០

ជំពូកទី៣: សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

៣.១ សេចក្តីសន្និដ្ឋាន	២៧
៣.២ ការផ្តល់អនុសាសន៍	២៨

ឯកសារយោង

ឧបសម្ព័ន្ធ

ជំពូកទី១ សេចក្តីផ្តើម

១.១ សេចក្តីផ្តើមនៃការស្រាវជ្រាវ

កម្ពុជាជាប្រទេសមួយដែលកំពុងអភិវឌ្ឍន៍លឿនគ្រប់វិស័យ ដើម្បីជំរុញសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនតាមរយៈការបង្កើនការងារជូនប្រជាពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុកជាដើម។ រដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ទាក់ទាញអ្នកវិនិយោគគ្រប់វិស័យមកបណ្តាក់ទុននៅកម្ពុជា មានដូចជាវិស័យទេសចរណ៍ វិស័យកាត់ដេរ វិស័យឧស្សាហកម្ម វិស័យកសិកម្ម វិស័យសំណង់ និងអចលនទ្រព្យ ជាពិសេសវិស័យធនាគារ និងហិរញ្ញវត្ថុមានការរីកចម្រើនយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។

ភាពរីកចម្រើននៃវិស័យសេដ្ឋកិច្ច គឺមានការចូលរួមយ៉ាងសំខាន់ពីវិស័យធនាគារ និងហិរញ្ញវត្ថុ ហើយការរីកចម្រើនរបស់វិស័យធនាគារ និងហិរញ្ញវត្ថុ ក៏ព្រោះតែសេដ្ឋកិច្ចកម្ពុជាមានភាពលូតលាស់ និងរឹងមាំ។ ដូច្នេះ វិស័យទាំងពីរនេះពិតជាមិនអាចខ្វះមួយណាបាននោះឡើយ ហើយគឺជាការបំពេញឱ្យគ្នាទៅវិញទៅមក។ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៣ ប្រព័ន្ធធនាគារនៅកម្ពុជា រួមមានធនាគារពាណិជ្ជ ៥៩ ធនាគារឯកទេស ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ៨២ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ១៧ គ្រឹះស្ថានឥណទានជនបទ២២៣។ វិស័យធនាគារ និងហិរញ្ញវត្ថុ បន្តមានភាពធន់ និងរឹងមាំ ជាមួយនឹងការថយចុះឥណទានរៀបចំឡើងវិញ និងកម្រិតទាបនៃឥណទានមិនដំណើរការ ដោយសារការបន្តងើបឡើង និងការវិលទៅរកប្រក្រតីភាពនៃសកម្មភាពសេដ្ឋកិច្ច ស្របពេលដែលការធ្វើប្រក្រតីកម្មឡើងវិញនៃវិធានការគាំទ្រដែលបានដាក់ចេញក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ត្រូវបានអនុវត្តជាបណ្តើរៗ ដើម្បីបន្តពង្រឹងស្ថិរភាពហិរញ្ញវត្ថុ។

វិស័យធនាគារ និងហិរញ្ញវត្ថុ ជាវិស័យមួយដែលមានសារៈសំខាន់បំផុត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយមើលឃើញពីសារៈសំខាន់នៃវិស័យធនាគារ និងហិរញ្ញវត្ថុ ទើបក្រុមនាងខ្ញុំបានសម្រេចជ្រើសរើសប្រធានបទមួយស្តីពី «ផលិតផល និងសេវាកម្មរបស់ធនាគារ ហ្វីលីព ភីអិលស៊ី » យកមកសិក្សាស្រាវជ្រាវ និងរៀបចំកិច្ចការស្រាវជ្រាវ (Assignment) សម្រាប់មុខវិជ្ជារូបិយវត្ថុ និងធនាគារ ភាគ១។

១.២ ចំណោទបញ្ហានៃការស្រាវជ្រាវ

ធនាគារ ហ្វីលីព ភីអិលស៊ី គឺជាធនាគារមួយដែលឈានមុខគេនៅកម្ពុជា ដែលធ្វើការប្រតិបត្តិការទៅលើមុខងារបីយ៉ាងគឺទទួលប្រាក់បញ្ញើផ្តល់ឥណទាននិងការទូទាត់ចំណាយផ្សេងៗ។ ដោយមើលឃើញពីភាពរីកចម្រើននៃធនាគារ ហ្វីលីព ភីអិលស៊ី ទើបក្រុមនាងខ្ញុំមានសំណួរមួយចំនួនបានចោទសួរដូចខាងក្រោម៖

១. តើធនាគារ ហ្វីលីព ភីអិលស៊ី មានផលិតផល និងសេវាកម្មអ្វីខ្លះ ក្នុងការបម្រើជូនអតិថិជន ?
២. តើធនាគារ ហ្វីលីព ភីអិលស៊ី មានលក្ខខណ្ឌអ្វីខ្លះដែលតម្រូវឱ្យអតិថិជនអាចប្រើប្រាស់ផលិតផល និងសេវាកម្មបាន ?

១.៣ ទំហំ ដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ

ធនាគារ **ហ្វីលីព ភីអិលស៊ី** គឺជាធនាគារមួយដែលមានមានអាយុច្រើនឆ្នាំមកហើយ និងមានច្រើនសាខា ដែលការស្រាវជ្រាវនេះមានរយៈពេលខ្លី ក្រុមនាងខ្ញុំ ជ្រើសរើសយកធនាគារ **ហ្វីលីព ភីអិលស៊ី** ដែលមានអសយដ្ឋានផ្ទះលេខ 108AB ផ្លូវម៉ៅសេងទុង សង្កាត់ទួលទំពូង២ ខណ្ឌចំការមន និងទិន្នន័យក្នុងឆ្នាំ 2013 យកមកស្រាវជ្រាវតែប៉ុណ្ណោះ។

១.៤ សារៈសំខាន់នៃការស្រាវជ្រាវ

១.៤.១ សម្រាប់និស្សិត

- ជួយធ្វើឲ្យយើងបន្ថែមចំណេះដឹងបានមួយកម្រិតទៀង
- ជួយធ្វើឲ្យកិច្ចការរបស់យើងទទួលបានលទ្ធផលល្អ
- ជួយបង្កើនមិត្តភាព , ភាពស្និទ្ធស្នាលក្នុងថ្នាក់
- ផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមក តាមរយៈការបញ្ចេញមតិ
- ងាយស្រួលក្នុងការពិភាក្សាជាក្រុម
- ជួយធ្វើឲ្យកិច្ចការរបស់យើងឆាប់ហើយទាន់ពេល
- ដឹងអំពីប្រវត្តិរបស់ធនាគារ, តួនាទី, មុខងារនិងសេវាកម្ម។

១.៤.២ សម្រាប់សង្គម

- ផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយភាពជឿជាក់ ងាយស្រួល
- ងាយស្រួលសម្រាប់ប្អូនៗជំនាន់ក្រោយ ទុកធ្វើជាគំរូសម្រាប់មើល
- បង្ហាញពីមានឧសាធារណៈជនបានដឹងអំពីធនាគារ។

ជំពូកទី២

ផលិតផល និងសេវាកម្មរបស់ធនាគារហ្វីលីព ភីអិលស៊ី

២.១ លក្ខណៈទូទៅនៃធនាគារ ហ្វីលីព ភីអិលស៊ី

២.១.១ និយមន័យធនាគារ ហ្វីលីព ភីអិលស៊ី

និយមន័យទី១៖ គឺជាស្ថាប័នហិរញ្ញវត្ថុមួយ ដែលទទួលប្រាក់បញ្ញើ ដើម្បីដកតាមតម្រូវការ(ដូចជាសរសេរមូលប្បទានបត្រ ផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច) ហើយនឹងផ្តល់ឥណទានទៅឲ្យសាធារណៈជន និងអាជីវកម្ម (ផ្តល់ឥណទានដល់អាជីវកម្មឯកជន ដើម្បីពង្រីកសន្និធិរបស់ទំនិញនៅក្នុងហាងរបស់ពួកគេ ឬដើម្បីទិញសម្ភារៈបរិក្ខារថ្មីៗ) ។

និយមន័យទី២ ៖ គឺជាស្ថាប័នហិរញ្ញវត្ថុដែលប្រតិបត្តិការផ្តល់នៅសេវាកម្មហិរញ្ញវត្ថុច្រើនប្រភេទដូចជា៖ ទទួលប្រាក់បញ្ញើដែលគ្មានមុខសញ្ញាប្រើប្រាស់ និង ប្រាក់សន្សំពីសាធារណជនផ្តល់ឥណទានឯកត្តជន និង ក្រុមហ៊ុនអាជីវកម្មជំនួញដោយសារការប្រាក់ព្រមទាំងផ្តល់នៅសេវាលើការងារទូទាត់ និង ធ្វើវិនិយោគក្រោមរូបភាពជាសញ្ញាប័ណ្ណ និង មូលបត្រមានតម្លៃដើម្បីស្វែងរកប្រាក់ចំណេញសម្រាប់ម្ចាស់ក្រុមហ៊ុន។

និយមន័យទី៣ ៖ គឺជាស្ថាប័ន ឬ គ្រឹះស្ថានសម្រាប់ទូទាត់ប្រាក់បញ្ញើ ឬ បណ្តាក់ទុនជាបណ្តាញប្រមូលប្រាក់សន្សំ ដែលឥតប្រើប្រាស់ឬដែលនៅទំនេរនៅក្នុងសេដ្ឋកិច្ចយកទៅចែកចាយ នៅតាមគ្រប់វិស័យសេដ្ឋកិច្ចតាមការឧ ឥណទានដើម្បី លើកស្ទួយសកម្មភាព និង អភិវឌ្ឍន៍សង្គម។

២.១.២ ប្រវត្តិធនាគារ ហ្វីលីព ភីអិលស៊ី

ធនាគារ ហ្វីលីពភីអិលស៊ីត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ក្រោមឈ្មោះជាធនាគារ ហ្វីលីប៊ីអេស ហើយនៅឆ្នាំ ២០១៤ ក្រុមហ៊ុន Phillip Capital បានទិញយកនិងបានប្តូរឈ្មោះជាធនាគារ ហ្វីលីព។ យើងខ្ញុំផ្តល់ជូនសេវាកម្ម និងផលិតផលហិរញ្ញវត្ថុដ៏សំបូរបែបតាមតម្រូវការរបស់សាជីវកម្មធំៗសហគ្រាសខ្នាតតូច និងមធ្យម និង បុគ្គល។ ធនាគារយើងខ្ញុំ ជាសមាជិករបស់ ហ្វីលីពកាតីតាល់គ្រុបដែលមាន មូលដ្ឋាននៅសិង្ហបុរី និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៥។ ហ្វីលីពកាតីតាល់គ្រុបផ្តល់ជូនសេវាកម្មពេញលេញប្រកបដោយគុណភាព និង ភាពច្នៃប្រឌិតជូនដល់អតិថិជនទាំងបុគ្គលទាំងគ្រប់ប្រភេទសាជីវកម្មនៅ១៥ ប្រទេស។ ធនាគារជាតិនៃកម្ពុជានិងក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តជាផ្លូវការលើការរួមបញ្ចូលគ្នារវាងធនាគារហ្វីលីពនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត។ ក្រោមការរួមបញ្ចូលគ្នាធនាគារ ហ្វីលីព ភីអិលស៊ី ស្ថិតក្នុងចំណោមធនាគារពាណិជ្ជខ្នាតមធ្យមក្នុងប្រទេសកម្ពុជា ដែលមានសាខាជាង ៧០ នៅទូទាំងប្រទេស។

២.១.៣ តួនាទីធនាគារ ហ្វីលីព ភីអិលស៊ី

- ១ . ទទួលប្រាក់បញ្ញើ ៖ ធនាគារពាណិជ្ជទទួលប្រាក់បញ្ញើសាធារណជន និង បង្កើតគណនីជូនអតិថិជន របស់ខ្លួនដែលមានដូចជាគណនីសន្សំជាដើម។
- ២ . ផ្តល់ប្រាក់កម្ចី ៖ ធនាគារពាណិជ្ជផ្តល់ជូននូវប្រាក់ឥណទានជូនដល់សាធារណជនអាជីវកម្មខ្នាតតូចធំ ក្រោមទម្រង់ជាសាច់ប្រាក់ទៅកាន់អតិថិជនរបស់ពួកគេ។ ប្រភពចំណូលចម្បងសម្រាប់ ធនាគារពាណិជ្ជគឺ ទទួលបានតាមរយៈការប្រាក់នៃកម្ចីនីមួយៗនេះឯង។
- ៣. ទូទាត់ប្រាក់ ៖ ធនាគារពាណិជ្ជជួយសម្រួលដល់ការទូទាត់ (Payment) ជាច្រើនដូចជាបង់ពន្ធទូទាត់នូវ សកម្មភាពទិញទំនិញនិងសេវាកម្មដូចជាការបង្កើតឲ្យអតិថិជនប្រើប្រាស់មូលប្បទានបត្រផ្គត់ផ្គង់នូវប្រព័ន្ធទាត់ អេឡិចត្រូនិចជាដើម ។
- ៤ . ភ្នាក់ងារ ៖ ធនាគារមានតួនាទីជាភ្នាក់ងារដែលបម្រើសេវាកម្ម បង់ប្រាក់ជំនួសមុខឱ្យអតិថិជនរបស់ពួកគេ ដែលអាចមានរួម សេវាកម្មបង់រួសរៀបរៀងឬផ្ទះបង់ប្រាក់សម្រាប់ប័ណ្ណធានារ៉ាប់រងជីវិត ឬ ថ្លៃស្នាក់នៅជាដើម ។
- ៥ . សេវាកម្មប្រើប្រាស់ទូទៅ ៖ សម្រាប់សេវាកម្មទូទៅដែលធនាគារពាណិជ្ជមានតួនាទីមានដូចជាការដាក់ ចេញឱ្យប្រើប្រាស់កាតឥណទាននិងឥណទាននិងមានកន្លែង (Vault ឬ Locker) សម្រាប់ទុកដាក់ទ្រព្យ សម្បត្តិនិងលុយកាក់ដល់អតិថិជនរបស់ខ្លួនផងដែរ។

ប្រសិនបើលោកអ្នកកំពុងស្វែងរកឥណទានឬរកធនាគារដែលគួរឱ្យទុកចិត្តមួយដើម្បីបើកគណនីសន្សំ នោះធនាគារ ហ្វីលីពភីអិលស៊ី សក្តិសមបំផុតសម្រាប់លោកអ្នកព្រោះយើងខ្ញុំមានផលិតផល និង សេវាជាច្រើន ដែលនឹងបំពេញតម្រូវការផ្ទាល់របស់លោកអ្នក ។ ក្រៅពីសេវាឥណទាននិងសេវាបញ្ញើសន្សំយើងខ្ញុំមានបម្រើ សេវាប័ណ្ណសេវាឌីជីថលសេវាផ្ទេរប្រាក់សេវាហិរញ្ញប្បទានពាណិជ្ជកម្មនិងសេវាចាត់ចែងសាច់ប្រាក់ជាច្រើនមុខ ទៀត ។ មិនតែប៉ុណ្ណោះបុគ្គលិកជំនាញរបស់យើងខ្ញុំកំពុងជួយផ្តល់ការប្រឹក្សាដល់អតិថិជនជាច្រើនដូចរូបលោក អ្នកនិងមុខជំនួញរបស់លោកអ្នកផងដែរ។ជាមួយនឹងផលិតផលនិងសេវាធនាគារដ៏សំបូរបែបយើងនៅមាន ប្រព័ន្ធបច្ចេកវិជ្ជាម៉ូតូពិភពលោកមានបណ្តាញប្រតិបត្តិការធំជាងគេនៅក្នុងប្រទេស និង មានធនាគារដៃគូនៅ ពាសពេញពិភពលោកដែលធ្វើឱ្យយើងខ្ញុំមានលទ្ធភាពផ្តល់សេវាប្រកបដោយគុណភាពល្អឥតខ្ចោះដើម្បី បំពេញតម្រូវការរបស់លោកអ្នក ។ យើងខ្ញុំនឹងកែច្នៃផលិតផលនិងសេវាដើម្បីសម្របទៅនឹងតម្រូវការផ្ទាល់របស់ លោកអ្នក។សូមអនុញ្ញាតឱ្យយើងខ្ញុំដឹងនូវអ្វីដែលក្រុមហ៊ុនលោកអ្នកចង់បានហើយយើងខ្ញុំនឹងដោះស្រាយ បញ្ហានោះជាមួយគ្នា ។

២.១.៤ មុខងារធនាគារ ហ្វីនិច ភីអិលស៊ី

ធនាគារកណ្តាលត្រូវបានចាត់ទុកកណ្តាលនៃប្រព័ន្ធធនាគារនេះជាតំណភ្ជាប់រវាងអង្គការឥណទាននៅគ្រប់កម្រិតទាំងអស់។ វាបង្កើតក្របខ័ណ្ឌច្បាប់ទូទៅនិងមូលដ្ឋានច្បាប់សម្រាប់សកម្មភាពរបស់ធនាគារដែលតាមរយៈការផ្តល់ប្រាក់កម្ចីមិនត្រឹមតែអាចប្រាស្រ័យទាក់ទងនៅក្នុង ប្រទេសនេះទេតែថែមទាំងនៅខាងក្រៅវានោះគឺដើម្បីអនុវត្តប្រតិបត្តិការអន្តរជាតិ។ នោះហើយជាមូលហេតុដែលមុខងារធនាគារកណ្តាលដែលត្រូវបានអនុវត្តដោយពួកគេអនុញ្ញាតមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចទាំងមូល និង ជំហររបស់ខ្លួននៅលើឆាកពិភពលោក។

មុខងារធនាគារកណ្តាលអាចត្រូវបានរាយបញ្ជីសម្រាប់ជាយូរមកហើយចាប់តាំងពីទិសដៅនៃសកម្មភាពរបស់ខ្លួនគឺមានចម្រុះ។ សំខាន់នៃពួកគេគឺការត្រួតពិនិត្យនៃសកម្មភាពរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត, ការថែរក្សារូបិយប័ណ្ណជាតិ, អង្គការឈាមរត់ប្រាក់, ការបង្កើតទុនបម្រុងមាសនៃប្រទេសនិងអភិរក្សរបស់ខ្លួន។ ប៉ុន្តែអ្វីដែលសំខាន់បំផុតដែលខុសប្លែកពីធនាគារកណ្តាលមកពីភាពខុសគ្នានៃពាណិជ្ជកម្មមួយវាជលសិទ្ធិកាបញ្ចេញរូបិយវត្ថុនៃសញ្ញាដែលអាចត្រូវបានធ្វើនៅក្នុងកម្រិតផ្សេងទៀតនៃប្រព័ន្ធធនាគារ។

មុខងារនៃធនាគារកណ្តាលនៃសហព័ន្ធរុស្ស៊ីដែលជា ប្រតិបត្តិគុណភាពដោយការបង្កើតមូលនិធិបំរុងចាំបាច់នោះ។ គណៈគ្រប់គ្រងការសំរេចចិត្តរបស់ខ្លួនបានកំណត់ជា ភាគរយដែលត្រូវបានដាក់ចូលទៅក្នុងគណនីរបស់ស្ថាប័នឥណទានជាមួយធនាគារកណ្តាល។ ឧបករណ៍នេះអនុញ្ញាតឱ្យអ្នកលៃតម្រូវចំនួនប្រាក់នៅក្នុងឈាមរត់ Fort ផងដែរចាត់ទុកថាជាការធានារ៉ាប់រងត្រឹមត្រូវល្អនិងវត្ថុបញ្ចាំ។ ដូច្នេះប្រសិនបើមានតម្រូវការចាំបាច់ដើម្បីពង្រឹងលក្ខខណ្ឌ នៃសកម្មភាពរបស់ធនាគារពាណិជ្ជមួយធនាគារសំខាន់បង្កើនទំហំនៃការកាត់កាតព្វកិច្ចនេះ។

មុខងារសំខាន់នៃធនាគារកណ្តាលអាចត្រូវបានអនុវត្តដោយការប្រើភាពខុសគ្នានៃឧបករណ៍មួយ។ វាគឺជាការចាំបាច់យកចិត្តទុកដាក់តែទៅវត្ថុបញ្ជាមានការលំបាកជាងសក្តានុពល នៃលទ្ធផលដែលបានមកពីការប្រើប្រាស់វិធីសាស្ត្រពិសេសមួយនេះ។ វាគួរតែប្រកាន់ខ្ជាប់ទៅនឹងបច្ចេកទេសបទប្បញ្ញត្តិដែលផ្តល់ផលប៉ះពាល់ធំទូលាយ។ បន្ទាប់មកការប្រតិបត្តិអនុគមន៍ខាងលើនៃការនេះនឹងត្រូវបានអនុវត្តដោយស្វ័យប្រវត្តិ។

មានជាឧបករណ៍មួយល្អណាស់ដែលមុខងារជាមូលដ្ឋានដែលបានអនុវត្តដោយធនាគារកណ្តាលគឺ។ នៅក្រោមការខុសប្លែកគ្នាដូចទំហំសំដៅទៅលើ អត្រាការបញ្ចុះតម្លៃនេះ។ ឧទាហរណ៍ប្រសិនបើមានគឺជាតម្រូវការក្នុងការកាត់បន្ថយការផ្គត់ផ្គង់លុយធនាគារកណ្តាលបានសម្រេចចិត្តដើម្បីបង្កើនអត្រាការប្រាក់នៅពេលដែលវាបានធ្វើឱ្យប្រាក់កម្ចីដល់ធនាគារពាណិជ្ជ។ ដូច្នេះហើយក្រោយមកទៀតត្រូវបានគេបង្ខំឱ្យផ្លាស់ប្តូរលក្ខខណ្ឌនៃការផ្តល់ប្រាក់កម្ចីនិងបុគ្គលអាជីវកម្មនេះ។ ដូចគ្នានេះដែរធ្វើសកម្មភាពនៅក្នុងករណីនៃការខ្វះខាតនៃការប្រាក់នៅក្នុងឈាមរត់នោះទេប៉ុន្តែអត្រាការប្រាក់ត្រូវបានកាត់បន្ថយដែលបានកាត់បន្ថយការចំណាយលើការប្រាក់កម្ចីដែលចេញដោយស្ថាប័នឥណទានផ្សេងទៀត។

២.២ ផលិតផល និងសេវាកម្មរបស់ធនាគារ ហ្វីលីព ភីអិលស៊ី

២.២.១ និយមន័យផលិតផល ហ្វីលីព ភីអិលស៊ី

ក្រុមហ៊ុន Phillip Capital គឺជាម្ចាស់ភាគហ៊ុនតែមួយគត់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីតនិងធនាគារ ហ្វីលីពនៅមុនពេលស្ថាប័នទាំង២រួមបញ្ចូលគ្នាហើយក្រុមហ៊ុនក៏នៅតែរក្សាភាគហ៊ុនជំរុំរបស់ខ្លួន ១០០% ក្នុងស្ថាប័នដែលបានរួមបញ្ចូលគ្នានេះផងដែរ ។

២.២.២ សមាសធាតុនៃផលិតផល

- លក្ខណៈពិសេសផលិតផល: លក្ខណៈពិសេសផលិតផលត្រូវបានអង្គភាពអាជីវកម្មបន្ថែមលើគុណភាព ដើម្បីធ្វើដោយផលិតផលប្លែង និងប្រសើរជាងផលិតផលគូប្រជែង ។ លក្ខណៈពិសេសនេះត្រូវតែឆ្លើយតបទៅនឹងការសង្ឃឹមរបស់អ្នកប្រើប្រាស់ផងដែរ ។
- ជំរើសមុខងារផ្សេងៗ: ទោះបីជាផលិតផលពិសេសក៏ដោយ ដើម្បីលើកកម្ពស់ផលិតផលអ្នកត្រូវបង្កើតផលិតផលអោយមានតាមលំដាប់និងលក្ខណៈផ្សេងៗគ្នាដើម្បីឲ្យអ្នកទិញមានជំរើសច្រើនក្នុងការទប់ស្កាត់កុំឲ្យអតិថិជនអាចគេចចេញពីក្រុមបុគ្គលិកផលិតផលរបស់ខ្លួន ។
- សេវាផ្សារភ្ជាប់ ជាមួយនឹងការសំរេចចិត្តទិញរបស់អតិថិជន យើងក៏ត្រូវផ្តល់នូវសេវាអតិថិជនដោយណែនាំឲ្យគេស្គាល់ពីផលិតផលរបស់អ្នក និងការបណ្តុះបណ្តាលអតិថិជនពីរបៀបប្រើប្រាស់និងថែរក្សា ។ មិនតែប៉ុណ្ណោះទេអ្នកត្រូវគិតថានៅមានរឿងជាច្រើន ទៀតដែលអតិថិជនត្រូវពឹងពាក់អ្នកឲ្យជួយដោះស្រាយ ។
- ផ្លាកសញ្ញា (នាមសញ្ញា) មើលមួយភ្លែត ផ្លាកសញ្ញាហាក់ដូចជាមិនជាផ្នែកដែលសំខាន់របស់ផលិតផល ។ តែមានការពិតអតិថិជនអាចកំណត់សំគាល់បានផលិតផលដែលគេចង់ទិញតាមរយៈផ្លាកសញ្ញានេះផងដែរ ។ ហើយវាជាកត្តាសំខាន់បំផុតសំរាប់ការសំរេចចិត្តទិញលើកក្រោយៗទៀត ។ ផ្លាកសញ្ញា គឺជាឈ្មោះ សញ្ញា ពាក្យ ដែលកំណត់ដាក់ឲ្យផលិតផលណាមួយ ។ ពាណិជ្ជសញ្ញា គឺជាការការពារខាងផ្លូវច្បាប់នៃផ្លាកសញ្ញា សំរាប់ផលិតផល ។
- ការធានា ពេលអតិថិជនទិញផលិតផល គេប្រាថ្នាទទួលបាននូវតំលៃយ៉ាងប្រសើរ ប្រសិនបើគេដឹងថាផលិតផលផ្ទុំឡើយមិនបានល្អនិងមិនដំណើរការបានប្រសើរបើកខូចរហ័សអ្នកទិញនឹងមិនទិញវាឡើយ ។ ក្រុមហ៊ុនត្រូវផ្តល់នូវការធានាចំពោះផលិតផលទៅអោយអតិថិជន ដោយសន្យាថានឹងធ្វើការជួសជុលដោយឥតគិតថ្លៃ និងជូនវិញនៅពេលមានបញ្ហា ។
- សំបកវេចខ្ចប់ វាជាផ្នែកដែលមនុស្សមួយចំនួនគិតមិនដល់ តែម៉ាយ៉ាងដឹងមិនមើលរំលងលើចំណុចនេះទេ ។ សំបកវេចខ្ចប់ផ្តល់នូវការការពារ និងសុវត្ថិភាពចំពោះផលិតផលរហូតដល់ដៃអតិថិជនអាចប្រើប្រាស់ ។ នៅលើស្រោមសំបកក្រៅពីផ្លាកសញ្ញានៅមានការសរសេរនិងដាក់សញ្ញាមួយចំនួន នៅលើនោះ ។ វាអាចផ្តល់នូវព័ត៌មានជាជំនួយក្នុងការសំរេចចិត្តទិញ ។ វាមានប្រយោជន៍ក្នុងការផ្សព្វផ្សាយផលិតផល ទាក់ទាញការយកចិត្តទុកដាក់បង្ហាញពីការប្រើប្រាស់ផលិតផល ។

២.២.៣ ដំណើរការនៃការអភិវឌ្ឍផលិតផល

ស្ថាប័នថ្មីនេះនឹងដំណើរការប្រតិបត្តិក្រោមឈ្មោះជាធនាគារ ហ្វីលីព ភីអិលស៊ី និងមានបុគ្គលិកបម្រើការងារច្រើនជាង ២០០០ នាក់ហើយថ្នាក់គ្រប់គ្រងរបស់ធនាគារ ហ្វីលីពបានប្តេជ្ញាថាទាំងបុគ្គលិកធនាគារ ហ្វីលីពនិងក្រេឌីតនឹងត្រូវរក្សានៅដដែលបន្ទាប់ពីការរួមបញ្ចូលគ្នានេះ ។ ធនាគារ ហ្វីលីព ដែលបានរួមបញ្ចូលគ្នានេះមានសាខាសរុបចំនួន ៨៩ ការិយាល័យទូទាំងប្រទេសកម្ពុជាពោលគឺ បញ្ចូលសាខាចំនួន ៨៣ កន្លែងរបស់ក្រេឌីតជាមួយនឹងសាខាចំនួន ៦ កន្លែងរបស់ធនាគារ ហ្វីលីព ។

លោក Ong Tiong Hoon ក្រុមប្រឹក្សាភិបាល និងតំណាងភាគទុនិកនៃធនាគារ ហ្វីលីព បានមានប្រសាសន៍ថា ៖ « យើងពិតជាវិភាគយល់ក្នុងការទទួលបានលិខិតអនុម័តចុងក្រោយលើការរួមបញ្ចូលគ្នាដែលមានដំណើរការអស់រយៈពេលជាច្រើនខែមកហើយ» ។ លោកមានប្រសាសន៍បន្តថា ៖ « តំណាងឲ្យម្ចាស់ភាគហ៊ុននិងបុគ្គលិកទាំងអស់នៃធនាគារ ហ្វីលីព ខ្ញុំសូមសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់ធនាគារជាតិនៃកម្ពុជានិងក្រសួងពាណិជ្ជកម្ម ចំពោះការគាំទ្រស្ថាប័នទាំងពីរលើការដំណាក់កាលនៃការរួមបញ្ចូលគ្នាដ៏សំខាន់នេះស្របពេលដែលវិស័យធនាគារក្នុងស្រុកកំពុងមានភាពប្រកួតប្រជែងខ្ពស់»។ ការរួមបញ្ចូលគ្នានេះមានន័យថាអតិថិជនរបស់ក្រេឌីត នឹងអាចប្រើប្រាស់រាល់សេវាកម្ម បែបទំនើបរបស់ធនាគារហ្វីលីពដូចជាសេវាបញ្ញើសន្សំសេវាប្រាក់កម្ចី សេវាធនាគារចល័តព្រមទាំងសេវា ធនាគារអនឡាញដែលនឹងដាក់ឲ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ ។ ដោយឡែកអតិថិជនរបស់ធនាគារ ហ្វីលីព នឹងអាចប្រើប្រាស់ម៉ាស៊ីនដក / ដាក់ប្រាក់របស់ក្រេឌីតទូទាំងប្រទេសដោយមិនមានការគិតថ្លៃសេវាបន្ថែមឡើយ ។

នៅដំណាក់កាលដំបូងបន្ទាប់ពីការរួមបញ្ចូលគ្នាជាផ្លូវការនេះសាខាទាំង១២របស់ ក្រេឌីតនៅរាជធានីភ្នំពេញខេត្តសៀមរាប បាត់ដំបង កំពត តាកែវ បន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ស្ពឺ ក្រចេះ និងស្រុកស្វាយអន្ទរនឹង ត្រូវបានផ្លាស់ប្តូរមុខមាត់ថ្មី។ សាខាដែលផ្លាស់ប្តូរមុខមាត់ថ្មីទាំងនេះនឹងមានរូបរាងដ៏ទាក់ទាញនិងរចនាបថ ទំនើបដែលមានលក្ខណៈស្រដៀងនឹងសាខាគំរូរបស់ធនាគារ ហ្វីលីព ស្ថិតនៅតាមបណ្តោយមហាវិថីកម្ពុជា ក្រោមក្នុងរាជធានីភ្នំពេញដែលទើបតែដាក់សម្ពោធជាផ្លូវការកាលពីខែវិច្ឆិកាឆ្នាំ ២០១៩ ។ គិតត្រឹមខែធ្នូឆ្នាំ ២០១៩ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារហ្វីលីព បានបង្ហាញថាស្ថាប័នដែលរួមបញ្ចូលគ្នានេះមានទ្រព្យសម្បត្តិសរុបចំនួន ៦២៣ លានដុល្លារអាមេរិកប្រាក់បញ្ញើសន្សំចំនួន ៤០០ លានដុល្លារអាមេរិក និងឥណទានចំនួន ៤៩០ លានដុល្លារអាមេរិករួមជាមួយនឹងអតិថិជនបញ្ញើសន្សំ ចំនួន ៩១,០០០ នាក់និង អតិថិជនកម្ចីជិត ៦៩,០០០ នាក់ ។ ម្ចាស់ភាគហ៊ុនតែមួយគត់របស់ធនាគារ ដែលបានរួមបញ្ចូលគ្នានេះគឺក្រុមហ៊ុន Phillip Capital របស់សិង្ហបុរីដែលជាស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុចម្រុះដែលមានប្រតិបត្តិការក្នុង១៥ប្រទេសទូទាំងពិភពលោកនិងមានទ្រព្យសម្បត្តិសរុបចំនួន ៣៥ ពាន់លានដុល្លារអាមេរិក ។ ការបណ្តាក់ទុនរបស់ក្រុមហ៊ុន Phillip Capital នៅកម្ពុជាបានកើនឡើងពីទឹកប្រាក់ ១០០,០០០ ដុល្លារអាមេរិកលើគ្រឹះស្ថានហិរញ្ញវត្ថុ First Financeកាលពីឆ្នាំ ២០០៩ រហូតដល់ទំហំទឹកប្រាក់ច្រើនជាង ១១០ លានដុល្លារអាមេរិកនៅកម្ពុជាមកដល់សព្វថ្ងៃនេះ ។

២.៣ លក្ខខណ្ឌដែលតម្រូវឱ្យអតិថិជនប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ធនាគារ
៣.២.១ និយមន័យអតិថិជន

ឥណទានអាជីវកម្ម ខ្នាតតូច និងមធ្យម

ឥណទានអាជីវកម្មខ្នាតតូចនិងមធ្យម ជាប្រភេទឥណទានមានកាលកំណត់ដែលធនាគារ ហ្វីលីពីនផ្តល់ជូនអតិថិជនឯកត្តជនសម្រាប់៖

- ការវិនិយោគផ្ទាល់ខ្លួន
- កសិកម្ម (គ្រឿងចក្រកសិកម្មនិងផលិតកម្មកសិកម្ម)
- ដើមទុនអាជីវកម្ម (កម្ចីអាជីវកម្មនិង/ឬលក់រាយ)
- សំណង់ (ប្រាក់កម្ចីសម្រាប់គាំទ្រការវិនិយោគនិង/ឬការសាងសង់)
- បង្កើនទ្រព្យសកម្ម (ប្រាក់កម្ចីដល់អាជីវកម្មដើម្បីចាប់ផ្តើមអាជីវកម្មថ្មីឬពង្រីកអាជីវកម្ម)
- ការពង្រីកអាជីវកម្ម/បំណាច់ប្តូរអាជីវកម្ម
- បង់ផ្តាច់កម្ចីដែលមានស្រាប់។

លក្ខខណ្ឌ៖

- អាយុចន្លោះពី ២១ ទៅ ៦៥ ឆ្នាំ
- គ្មានប្រវត្តិជាប់បទឧក្រិដ្ឋ
- ជាអាជីវកម្មស្របច្បាប់ (មិនប៉ះពាល់ដល់បរិស្ថាន ឬសង្គម)
- ត្រូវមានព័ត៌មានវិជ្ជមានពីការិយាល័យក្រេឌីតប្តូរនៃព្រះរាជាណាចក្រកម្ពុជា (CBC)

តម្រូវការឯកសារ

ឯកសារផ្លូវច្បាប់ដែលមានសុពលភាពដូចខាងក្រោម៖

- ច្បាប់ចម្លងនៃប៉ាតង់ (ប្រសិនបើមាន)
- វិញ្ញាបនបត្រចុះបញ្ជីអាជីវកម្មចុងក្រោយ (BRC) (ប្រសិនបើមាន)
- វិញ្ញាបនបត្រនៃការរួមបញ្ចូល ឬ AOA (ប្រសិនបើមាន)
- ពន្ធអាករលើតម្លៃបន្ថែម (ប្រសិនបើមាន)
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែនមានសុពលភាព

ឯកសារប្រាក់ចំណូលនិងឯកសារយោងផ្សេងៗ៖

- កិច្ចព្រមព្រៀង/កិច្ចសន្យាទាក់ទងនឹងប្រាក់ចំណូលអាជីវកម្ម (ប្រសិនបើមាន)
- ការបញ្ជាក់អំពីបំណុលពីធនាគារផ្សេងៗ (ប្រសិនបើមាន)
- របាយការណ៍គណនីធនាគារ រយៈពេល៦ខែចុងក្រោយ (ប្រសិនបើមាន)
- ប័ណ្ណប្រាក់ខែ ឬលិខិតបញ្ជាក់ប្រាក់ឈ្នួល/លិខិតបញ្ជាក់ពីក្រុមហ៊ុនពីមុខតំណែង (ប្រសិនបើមាន)
- របាយការណ៍វាយតម្លៃទ្រព្យបញ្ចាំ (ប្រសិនបើមាន)

ឯកសារផ្សេងៗ

- ឯកសារកម្មសិទ្ធិអចលនទ្រព្យ(ប្លង់រឹង ឬ ទន់)
- បញ្ជីសន្សំ (គណនីសន្សំឬគណនីចរន្តឬគណនីសន្សំមានកាលកំណត់ជាមួយធនាគារ ហ្វីលីព)

ជំពូកទី៣

ផលិតផល និងសេវាកម្មរបស់ធនាគារ ហ្វីលីព ភីអិលស៊ី

៣.១ ស្ថានភាពទូទៅនៃធនាគារ ហ្វីលីព ភីអិលស៊ី

៣.១.១ ប្រវត្តិធនាគារ ធនាគារ ហ្វីលីព ភីអិលស៊ី

ធនាគារ ហ្វីលីព ភីអិលស៊ី ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ក្រោមឈ្មោះជាធនាគារ ហ្វីលីព ឌីប៊ីអេស ហើយនៅឆ្នាំ២០១៤ ក្រុមហ៊ុន Phillip Capital បានទិញយក និងបានប្តូរឈ្មោះជាធនាគារ ហ្វីលីព។ យើងខ្ញុំផ្តល់ជូនសេវាកម្ម និងផលិតផលហិរញ្ញវត្ថុដ៏សំបូរបែប តាមតម្រូវការរបស់ សាជីវកម្មធំៗ សហគ្រាសខ្នាតតូចនិងមធ្យម និង បុគ្គល។ ធនាគារយើងខ្ញុំ ជាសមាជិករបស់ ហ្វីលីពកាតីតាល់គ្រុប ដែលមានមូលដ្ឋាននៅស៊ីងហ្គ៉ាប៊ូ និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៥។ ហ្វីលីពកាតីតាល់គ្រុប ផ្តល់ជូនសេវាកម្មពេញលេញប្រកបដោយគុណភាព និង ភាពច្នៃប្រឌិតជូនដល់អតិថិជន ទាំងបុគ្គល ទាំងគ្រប់ប្រភេទសាជីវកម្ម នៅ ១៥ ប្រទេស។ ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តជាផ្លូវការលើការរួមបញ្ចូលគ្នារវាងធនាគារ ហ្វីលីព និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត។ ក្រោមការរួមបញ្ចូលគ្នា ធនាគារ ហ្វីលីព ភីអិលស៊ី ស្ថិតក្នុងចំណោមធនាគារពាណិជ្ជខ្នាតមធ្យមក្នុងប្រទេសកម្ពុជា ដែលមានសាខាជាង ៧០ នៅទូទាំងប្រទេស។

៣.១.២ បេសកកម្ម ទស្សនវិស័យរបស់ធនាគារ ហ្វីលីព ភីអិលស៊ី


បេសកកម្ម: ផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយភាពជឿជាក់ ងាយស្រួល និង មានភាពច្នៃប្រឌិត ដោយប្រើប្រាស់បច្ចេកវិទ្យាធនាគារ កិច្ចសហការ ពីសំណាក់បុគ្គលិករបស់ធនាគារ បណ្តាដែក្នុងពាណិជ្ជកម្ម ព្រមទាំងអតិថិជន ដើម្បីនិរន្តរភាព និងសុខុមាលភាព ផ្នែកសេដ្ឋកិច្ច គ្រួសារ ទាំងនៅជនបទ និងនៅទីក្រុង។

ក្រមសីលធម៌របស់យើង គឺជាត្រីវិស័យដែលកំណត់ពីសកម្មភាពរបស់យើង។

ក្រមសីលធម៌របស់យើង

- មនុស្សម្នាក់ៗមានលក្ខណៈពិសេស និងសក្តានុពលខ្លាំងរៀងៗខ្លួន។
- វាគឺជាទំនួលខុសត្រូវរបស់ក្រុមហ៊ុន ហ្វីលីព កាតីតាល់ ក្នុងការជួយបុគ្គលិកម្នាក់ៗឱ្យសម្រេចបាននូវសក្តានុពលខ្ពស់បំផុតរបស់ពួកគេ ដោយផ្តល់ឱកាសក្នុងការបណ្តុះបណ្តាល សេវាកម្ម និងទំនួលខុសត្រូវ។
- យើងប្រកាន់ខ្ជាប់នូវសុចរិតភាពក្នុងការប្រព្រឹត្តិរបស់យើង។ ភាពស្មោះត្រង់ គឺជាការនិយាយការពិត ឯសុចរិតភាពគឺជាការបំពេញការពិត។
- យើងជឿជាក់លើប្រព័ន្ធផ្តល់រង្វាន់ ដែលការផ្តល់នឹងប្រព្រឹត្តទៅបន្ទាប់ពីការងារត្រូវបានបញ្ចប់ដោយជោគជ័យតែប៉ុណ្ណោះ។
- យើងចូលចិត្តបង្កើតទំនាក់ទំនងរយៈពេលវែង ហើយយកចិត្តទុកដាក់លើអតិថិជនរបស់យើង ជាជាងការធ្វើពាណិជ្ជកម្ម ដើម្បីធានាថាអតិថិជនរបស់យើងតែងតែសំខាន់បំផុត។
- យើងជាអ្នកជួយ និងបម្រើគ្នាទៅវិញទៅមកចំពោះគ្រួសារ សហគមន៍ និងបរិស្ថាននៅជុំវិញខ្លួនយើង។
- យើងប្រកបតែអាជីវកម្មដែលនឹងផ្តល់ផលចំណេញដល់គ្នាទៅវិញទៅមក។

៣.១.៣ របៀបសម្ព័ន្ធនៃការគ្រប់គ្រងរបស់ធនាគារ ហ្វីលីព ភីអិលស៊ី



លោក LIM HUA MIN ប្រធានក្រុមប្រឹក្សាភិបាល

លោក Lim ជាប្រធានក្រុមប្រឹក្សាភិបាលនៃ Phillip Capital Group of Companies និង ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃ IFS Capital Limited ផងដែរនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៣។ គាត់បានចាប់ផ្តើមអាជីពរបស់គាត់ ដោយកាន់មុខតំណែងជាន់ខ្ពស់នៅក្នុងផ្សារភាគហ៊ុននៃប្រទេសសិង្ហបុរី (SES) និងវិទ្យាស្ថានស្រាវជ្រាវមូលបត្រ។ គាត់បានបម្រើការងារនៅក្នុងគណៈកម្មការ និងអនុគណៈកម្មការមួយចំនួន នៃផ្សារភាគហ៊ុន នៃប្រទេសសិង្ហបុរី។ ក្នុងឆ្នាំ១៩៩៧ គាត់ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការត្រួតពិនិត្យផ្សារភាគហ៊ុននៃប្រទេសសិង្ហបុរី (SES) ដែលទទួលខុសត្រូវលើការបង្កើតក្របខណ្ឌទស្សនាទានដើម្បីធ្វើឲ្យទីផ្សារមូលធននៃប្រទេសសិង្ហបុរីកាន់តែមានលក្ខណៈសកល ប្រកួតប្រជែង និងរឹងមាំ។ សម្រាប់ការងារនេះ គាត់បានទទួលមេដាយសេវាសាធារណៈ (PBM) ក្នុងឆ្នាំ១៩៩៩ ពីរដ្ឋាភិបាលសិង្ហបុរី។ នៅឆ្នាំ២០១៤ គាត់ទទួលបានវិញ្ញាបនបត្រសរសើរពី IBF Distinguished Fellow ដែលជាវិញ្ញាបនបត្រខ្ពស់បំផុតដែលផ្តល់ដោយវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF) សម្រាប់អ្នកជំនាញដែលផ្តល់ជាតំរូវឲ្យផ្នែកវិជ្ជាជីវៈភាពស្មោះត្រង់ និងសមិទ្ធផល។ នៅឆ្នាំ២០១៨ គាត់ត្រូវបានគេដាក់ជាអ្នកជំនាញប្រចាំឆ្នាំ២០១៧ ក្នុងកម្មវិធីពានរង្វាន់អភិបាលសិង្ហបុរីប្រចាំឆ្នាំ ដែលជាកិត្តិយសដ៏ល្បីល្បាញបំផុតនៅក្នុងប្រទេសសិង្ហបុរី។ លោក Lim ក៏ធ្លាប់បម្រើការជាសមាជិកក្រុមប្រឹក្សាភិបាលមួយរូបនៅក្នុង អាជ្ញាធរប្រចាំចំណូលនៃប្រទេសសិង្ហបុរីពីឆ្នាំ២០០៤ដល់ឆ្នាំ២០១០។ លោក Lim មានបរិញ្ញាបត្រវិទ្យាសាស្ត្រ (កិត្តិយស) ផ្នែកវិស្វកម្មគីមីពីសា។

លោក ONG TEONG HOON អភិបាល

លោក Ong Teong Hoon បានចាប់ផ្តើមធ្វើការនៅក្នុងវិស័យហិរញ្ញវត្ថុក្នុងឆ្នាំ១៩៧៧ ដំបូងជាភ្នាក់ងារ ជើងសាររូបិយប័ណ្ណ រួចមួយឆ្នាំក្រោយមក បានបម្រើការងារជាមួយធនាគារ Standard Chartered Bank ក្នុង តំណែងជាកម្មសិក្សាការីផ្នែកគ្រប់គ្រង។ ដោយធ្វើការជាមួយធនាគារនេះអស់រយៈពេល ២៥ ឆ្នាំ គាត់បានឆ្លង កាត់គ្រប់ទិដ្ឋភាពទាំងអស់នៃធនាគារពាណិជ្ជ ក្រៅពីមុខងារជាហោរញ្ញកិ ហើយគាត់បានបញ្ចប់អាជីពធនាគារ របស់គាត់ក្នុងតំណែងជាអ្នកគ្រប់គ្រងប្រចាំប្រទេសឲ្យធនាគារក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០០២។ ការបញ្ចប់ នេះគឺក្រោយពីធ្វើជាប្រធានតំណាងរបស់ធនាគារនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយមុននោះ ជាអ្នកគ្រប់គ្រង ប្រចាំតំបន់នៃតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលគ្របដណ្តប់លើស្ថាប័នហិរញ្ញវត្ថុនានា។ បន្ទាប់ពីពេលនោះ គាត់បាន ចូលរួមជាមួយ Phillip Securities Pte Ltd និងបានកាន់មុខងារជាច្រើន រួមទាំងការងាររយៈពេលមួយឆ្នាំនៅក្នុង Phillip Securities Thailand PLC ក្នុងតំណែងជាប្រធាននាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន ហើយចុងក្រោយ ជាអភិបាលនៃ OTC Capital មុនពេលត្រូវបានតែងតាំងឲ្យចូលបម្រើការងារនៅក្នុង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេ ឌីត ភីអិលស៊ី ក្នុងឆ្នាំ២០១២។ លោក Ong បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យសិង្ហបុរី ដោយទទួលបាន បរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្ម និងបរិញ្ញាបត្ររងពីវិទ្យាស្ថានធនាគារកិច្ចនាញ (Associate of the Chartered Institution of Bankers) ចាប់តាំងពីឆ្នាំ១៩៧៨។

លោក ម៉ាច ម៉ាច អភិបាល និងអគ្គនាយក

លោក ម៉ាច ដែលជាប្រធាននាយកប្រតិបត្តិក្នុងស្រុកដំបូងគេនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ត្រូវ បានដំឡើងឋានៈពីមុខតំណែងអ្នកគ្រប់គ្រងប្រតិបត្តិការរបស់គាត់ ក្នុងឆ្នាំ២០០៦។ ដោយមានបរិញ្ញាបត្រគណិត វិទ្យា និងមានបទពិសោធន៍ជាគ្រូបង្រៀនគណិត វិទ្យា លោក ម៉ាច បានចូលរួមជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ដំបូងក្នុងឆ្នាំ១៩៩៩ ក្នុងតំណែងជាសវនករ និងជាគ្រូបណ្តុះបណ្តាល។ សក្តានុពលផ្នែកគ្រប់គ្រងរបស់ គាត់ត្រូវបានទទួលស្គាល់ ហើយគាត់បានក្លាយជាអ្នកគ្រប់គ្រងសាខាប្រចាំទីក្រុងភ្នំពេញក្នុងឆ្នាំ២០០១។ សាខា នេះបានរីកចម្រើនយ៉ាងខ្លាំង ហើយក្នុងឆ្នាំ២០០៣ គាត់ត្រូវបានតែងតាំងជានាយកផ្នែកប្រតិបត្តិការ។ ក្រោមការ ដឹកនាំរបស់គាត់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត មាននិរន្តរភាព ហើយផលប្រយោជន៍កើនឡើងមួយទ្វេដង។ លោក ម៉ាច បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ២៖ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម (MBA) និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ (MFB)។ គាត់បានចូលរួមក្នុងវគ្គសិក្សាជាច្រើនទាំងថ្នាក់ ជាតិ និងអន្តរជាតិ ទាក់ទងនឹងមីក្រូហិរញ្ញវត្ថុ និងធនាគារ។ បច្ចុប្បន្នលោកជាសមាជិកមួយរូបរបស់សមាគម ធនាគារនៅកម្ពុជា (ABC) ហើយបន្ទាប់ពីការរួមបញ្ចូលគ្នារវាងធនាគារ ហ្វីលីព ប៊ី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេ ឌីត មក លោកត្រូវបានតែងតាំងជាអគ្គនាយករបស់ធនាគារ។

លោក KOH YONG GUAN អភិបាលឯករាជ្យ

លោក កូ បានចូលរួមជាមួយផ្នែកស៊ីវិលប្រទេសសិង្ហបុរី ក្នុងតួនាទីជាវិស្វករដីឧសថនៃក្រសួងសុខាភិបាលក្នុងឆ្នាំ១៩៧២ បន្ទាប់មកបានបន្តជាមួយផ្នែករដ្ឋបាលក្នុងឆ្នាំ១៩៧៩។ លោកបានបន្តការងារក្នុងក្រសួងហិរញ្ញវត្ថុ (នាយកដ្ឋានប្រមូលពន្ធ) ក្រសួងអប់រំ និងក្រសួងការពារជាតិ មុននឹងត្រូវបានតែងតាំង ជាអគ្គនាយកនៃក្រសួងការពារជាតិក្នុងឆ្នាំ១៩៨៩។ លោកបានធ្វើជាប្រមុខផ្នែកប្រមូលពន្ធពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៧។ ក្នុងឆ្នាំ១៩៩៨ លោកត្រូវបានតែងតាំង ជាអគ្គនាយកនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី (ទេសាភិបាលធនាគារជាតិ)។ លោកក៏បានកាន់តួនាទីជាអគ្គនាយកនៃការអចិន្ត្រៃយ៍នៃក្រសួងហិរញ្ញវត្ថុ (ថវិកា និងប្រមូលពន្ធ) ផងដែរពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០១។ លោកបានចូលនិវត្តន៍ ក្នុងខែមិថុនា ឆ្នាំ២០០៥ ក្នុងតួនាទីជាអគ្គនាយកអាជ្ញាធររូបិយវត្ថុសិង្ហបុរី។ បន្ទាប់ពីចូលនិវត្តន៍ លោកនៅតែបន្តមុខតំណែង ជាសមាជិកក្រុមប្រឹក្សាភិបាលនៃស្ថាប័ននេះរហូតដល់ខែមេសា ឆ្នាំ២០១១។ លោកបានបម្រើការងារជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិសោធននិវត្តន៍ ទទួលបន្ទុកនិយោជិតទាំងអស់ រួមទាំងវិស័យឯកជន និងសាធារណៈ ក្នុងប្រទេសសិង្ហបុរីពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០១៣។

លោកស្រី SEAH YEN GOON អភិបាលឯករាជ្យ

លោកស្រី Seah មានបទពិសោធន៍ការងារជាង៣០ឆ្នាំ នៅក្នុងស្ថាប័នហិរញ្ញវត្ថុ រួមទាំង ហិរញ្ញវត្ថុពាណិជ្ជកម្ម GE ដែលជំនាញខាងផ្តល់ហិរញ្ញវត្ថុដល់សហគ្រាសខ្នាតតូច និងមធ្យម។ គាត់កាន់មុខតំណែងជាន់ខ្ពស់នៅក្នុងផ្នែកហិរញ្ញវត្ថុ ប្រតិបត្តិការ បច្ចេកវិទ្យាព័ត៌មាន ប្រតិបត្តិការត្រួតពិនិត្យ នៅក្នុងប្រទេសសិង្ហបុរី ថៃ និងហុងកុង។ គាត់គឺជាប្រធាននាយកហិរញ្ញវត្ថុទទួលបន្ទុកហិរញ្ញវត្ថុ និងការត្រួតពិនិត្យ ការធ្វើផែនការយុទ្ធសាស្ត្រ និងហិរញ្ញវត្ថុ ការផ្តល់មូលនិធិ និងប្រតិបត្តិ។

លោក PAUL GWEE CHOON GUAN អភិបាលឯករាជ្យ

អាជីពធនាគាររបស់លោក Paul Gwee Choon Guan មានរយៈពេលជាងម្ភៃប្រាំឆ្នាំ ពោរពេញដោយបទពិសោធន៍ផ្នែកធនាគារសកល និងរតនាគារវិនិយោគ ជាមួយនឹងឧស្សាហកម្មគ្រប់គ្រងទ្រព្យសកម្ម/មូលនិធិ និងទ្រព្យធន នៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។


លោក ប៉ែន ចិន្តា អភិបាលឯករាជ្យ

លោក ប៉ែន ចិន្តា ជាអ្នកដែលស្រលាញ់ចូលចិត្តបច្ចេកវិទ្យា ការទូទាត់តាមអេឡិចត្រូនិក និងប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមពាណិជ្ជកម្មផ្សេងៗ។ គាត់បានចំណាយពេល ២០ ឆ្នាំនៃអាជីពបង្កើតផលិតផល និងរចនាប្រព័ន្ធផ្សេងៗ។

៣.២ ប្រភេទផលិតផល និងសេវាកម្មរបស់ធនាគារ ហ្វីលីព ភីអិលស៊ី

៣.២.១ សេវាប្រាក់បញ្ញើ

គណនីសន្សំ



- ជាមួយគណនីសន្សំ លោកអ្នកមានទំនុកចិត្តថា ផែនការសន្សំរយៈពេលវែងរបស់លោកអ្នកមានភាពងាយស្រួល និងសុវត្ថិភាព។ លោកអ្នកនឹងរីករាយជាមួយអត្រាការប្រាក់ហើយអាចដាក់ឬដកសាច់ប្រាក់របស់អ្នកបានគ្រប់ពេលវេលា។
- **លក្ខណៈពិសេស និងអត្ថប្រយោជន៍៖**
 - គណនីប្រាក់រៀល ឬ ដុល្លារអាមេរិក
 - ទទួលបានកាតអេឌីអ៊ីមដោយមិនគិតថ្លៃ
 - មិនគិតថ្លៃសេវាកម្មអេឌីអ៊ីមប្រចាំឆ្នាំ
 - ការប្រាក់ត្រូវបានគណនាទៅតាមចំនួនទឹកប្រាក់នៅក្នុងគណនី
 - ចំនួនទឹកប្រាក់អតិបរមាដែលអាចដកបាននៅតាមម៉ាស៊ីនអេឌីអ៊ីមគឺ ១.០០០ ដុល្លារ/មួយថ្ងៃ និង ៣.០០០ ដុល្លារ/មួយថ្ងៃ យោងតាមការស្នើសុំ
- **លក្ខខណ្ឌ៖**
 - អតិថិជន (និវេសនជន/អនិវេសនជន) ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ
 - បើកគណនី
 - តម្រូវការឯកសារ
 - កម្រៃសេវា
 - អត្រា
 - កាន់តែមានងាយស្រួលជាងមុន ក្នុងការបើកគណនីសន្សំរបស់ធនាគារ ហ្វីលីព!
 - មិនថាលោកអ្នកនៅទីណា បុគ្គលិករបស់ធនាគារយើងខ្ញុំ នឹងទៅជួបដោយផ្ទាល់ និងបង្កើតគណនីជូនលោកអ្នក ក៏ដូចជាណែនាំអំពីលក្ខណៈពិសេសនិងអត្ថប្រយោជន៍ផ្សេងៗរបស់គណនីធនាគារហ្វីលីព។

គណនីចរន្ត



ការបង្កើតភាពជាដៃគូពិតជាមានសារៈសំខាន់ណាស់។ យើងខ្ញុំយល់ច្បាស់ពីតម្រូវការសេវាកម្មធនាគាររបស់លោកអ្នក មិនថាជាលក្ខណៈបុគ្គល ឬអាជីវកម្មនោះឡើយ។ គណនីចរន្តមានពីរជម្រើសសម្រាប់អតិថិជន

គណនីចរន្ត៖ ជាគណនីដែលមិនមានកាលកំណត់ និងអត្រាការប្រាក់សម្រាប់អតិថិជន ឬក្រុមហ៊ុនដែលចង់ដាក់ និងដកប្រាក់គ្រប់ពេលវេលាតាមរយៈម៉ាស៊ីនអេធីអឹម ២៤/៧ ឬសាខាដែលនៅជិតលោកអ្នកបំផុត។ ជាមួយនឹងគណនីចរន្តនេះ អតិថិជនអាចប្រើមូលប្បទានបត្រសម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។ លក្ខខណ្ឌ៖ អតិថិជន (និវេសនជន/អនិវេសនជន) ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ, អប្បបរមានៃប្រាក់បញ្ញើដំបូង ៥០០ ដុល្លារ ឬ ២.០០០.០០០ រៀល , ជាបុគ្គល ឬក្រុមហ៊ុន។

គណនីចរន្ត - សន្សំស្វ័យប្រវត្តិ៖ ជាគណនីចរន្តដែលអនុញ្ញាតឱ្យអតិថិជនដាក់ និងដកប្រាក់តាមរយៈម៉ាស៊ីនអេធីអឹម ២៤/៧ ឬសាខាដែលនៅជិតលោកអ្នកបំផុត។ គណនីនេះផ្តល់អត្រាការប្រាក់ជាក់លាក់ ហើយអតិថិជនអាចប្រើមូលប្បទានបត្រសម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។ លក្ខខណ្ឌ៖ អតិថិជន (និវេសនជន/អនិវេសនជន) ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ, អប្បបរមានៃប្រាក់បញ្ញើដំបូង ៣.០០០ ដុល្លារ ឬ ១២.០០០.០០០ រៀល។

* លក្ខណៈពិសេស និងអត្ថប្រយោជន៍៖

- គណនីប្រាក់រៀល ឬ ដុល្លារអាមេរិក
- ទទួលបានកាតអេធីអឹមដោយមិនគិតថ្លៃ
- មិនគិតថ្លៃសេវាកម្មអេធីអឹមប្រចាំឆ្នាំ
- ប្រើប្រាស់សៀវភៅមូលប្បទានបត្រសម្រាប់ប្រតិបត្តិការអាជីវកម្ម។

គណនីបម្រើទ្រព្យ



- ជាផលិតផលសន្សំមួយប្រភេទ ដែលតម្រូវឲ្យមានការដាក់ប្រាក់សន្សំ ជាទៀងទាត់ ប្រចាំខែ ក្នុងចំនួនសាច់ប្រាក់ រយៈពេល និង អត្រាការប្រាក់កំណត់ជាក់លាក់។
- លក្ខណៈពិសេស និងអត្ថប្រយោជន៍៖
- គណនីប្រាក់រៀល ឬ ដុល្លារអាមេរិក
- ការប្រាក់នឹងត្រូវបានផ្ទេរដោយស្វ័យប្រវត្តិទៅកាន់គណនីសន្សំ ឬគណនីចរន្តរបស់អតិថិជន
- នៅថ្ងៃផុតកំណត់ ប្រាក់ដើម និងការប្រាក់ដែលទទួលបាន នឹងត្រូវបានផ្ទេរដោយស្វ័យប្រវត្តិទៅកាន់គណនីសន្សំ ឬគណនីចរន្តរបស់អតិថិជន
- ប្រាក់បញ្ញើដំបូងអប្បបរមា ពេលបើកគណនី ត្រូវមានចំនួនស្មើនឹងប្រាក់បញ្ញើប្រចាំខែ
- អតិថិជន (និវេសនជន/អនិវេសនជន) ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ
- តម្រូវការឯកសារ
- កម្រៃសេវា
- អត្រា
- គណនា បញ្ញើ/សន្សំ
- បុគ្គល
- អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ
- ស្ថាប័នសាជីវកម្ម ឬស្ថាប័នហិរញ្ញវត្ថុ
- លិខិតតែងតាំងអ្នកតំណាង
- ឯកសារជាផ្លូវការរបស់ស្ថាប័ន
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ក្រុមប្រឹក្សាភិបាល ឬភាគទុនិករបស់ស្ថាប័ន
- ឯកសារផ្សេងៗដែលតម្រូវ។

គណនីសន្សំមានកាលកំណត់



ជាកិច្ចព្រមព្រៀងដាក់ប្រាក់សន្សំដែលមានកាលកំណត់លើចំនួនទឹកប្រាក់ រយៈពេល និងអត្រាការប្រាក់ដាក់លាក់។ លោកអ្នកមានជម្រើសក្នុងការកំណត់រយៈពេលសន្សំទៅតាមស្ថានភាពលំហូរសាច់ប្រាក់របស់លោកអ្នក។

- **គណនីសន្សំមានកាលកំណត់ - ការប្រាក់ប្រចាំខែ៖** ការប្រាក់ដែលទទួលបាន នឹងត្រូវបានផ្ទេរដោយស្វ័យប្រវត្តិ នារៀងរាល់ដើមខែ ទៅកាន់គណនីសន្សំ ឬ គណនីចរន្តរបស់លោកអ្នក។ នៅពេលដល់រយៈពេលកំណត់ ទឹកប្រាក់ដើម នឹងត្រូវបានផ្ទេរដោយស្វ័យប្រវត្តិ ទៅកាន់គណនីសន្សំ ឬ គណនីចរន្តរបស់លោកអ្នក (ក្នុងករណីមិនជ្រើសយកការបន្តដោយស្វ័យប្រវត្តិ)។
- **គណនីសន្សំមានកាលកំណត់ - ការប្រាក់ប្រចាំខែ(ជូនដំណឹងមុន)៖** ការប្រាក់ដែលទទួលបាន នឹងត្រូវបានផ្ទេរដោយស្វ័យប្រវត្តិ នារៀងរាល់ដើមខែ ទៅកាន់គណនីសន្សំ ឬ គណនីចរន្តរបស់លោកអ្នក ។ នៅពេលដល់រយៈពេលកំណត់ ទឹកប្រាក់ដើម នឹងត្រូវបានផ្ទេរដោយស្វ័យប្រវត្តិ ទៅកាន់គណនីសន្សំ ឬ គណនីចរន្តរបស់លោកអ្នក (ក្នុងករណីមិនជ្រើសយកការបន្តដោយស្វ័យប្រវត្តិ)។ អតិថិជនត្រូវជូនដំណឹងដល់ធនាគាររយៈពេល ៣០ ថ្ងៃជាមុន សម្រាប់ការដកប្រាក់មុនកាលកំណត់។
- **គណនីសន្សំមានកាលកំណត់៖** នៅពេលដល់រយៈពេលកំណត់ ទឹកប្រាក់ដើម និងការប្រាក់ដែលទទួលបាន នឹងត្រូវបានផ្ទេរដោយស្វ័យប្រវត្តិទៅកាន់គណនីសន្សំ ឬ គណនីចរន្តរបស់លោកអ្នក (ក្នុងករណីមិនជ្រើសយកការបន្តដោយស្វ័យប្រវត្តិ)។
- **គណនីសន្សំតាមកាលកំណត់(ជូនដំណឹងមុន)៖** នៅពេលដល់រយៈពេលកំណត់ ទឹកប្រាក់ដើម និងការប្រាក់ដែលទទួលបាន នឹងត្រូវបានផ្ទេរដោយស្វ័យប្រវត្តិទៅកាន់គណនីសន្សំ ឬ គណនីចរន្តរបស់លោកអ្នក (ក្នុងករណីមិនជ្រើសយកការបន្តដោយស្វ័យប្រវត្តិ)។ អតិថិជនត្រូវជូនដំណឹងដល់ធនាគាររយៈពេល ៣០ ថ្ងៃជាមុនសម្រាប់ការដកប្រាក់មុនកាលកំណត់។

ចំណាំ៖ សម្រាប់គណនីសន្សំមានកាលកំណត់ ជាមួយនឹងជម្រើសបន្តដោយស្វ័យប្រវត្តិលើទឹកប្រាក់ដើមនិងការប្រាក់ អតិថិជននឹងមិនតម្រូវឲ្យធ្វើការបើកគណនីសន្សំ ឬគណនីចរន្តនោះឡើយ។

លក្ខណៈពិសេស និងអត្ថប្រយោគ

- គណីប្រាក់រៀលឬប្រាក់ដុល្លារអាមេរិក
- អត្រាការប្រាក់ខ្ពស់
- អាចប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ការដាក់ប្រាក់បញ្ញើជាទ្រព្យ សម្រាប់ការស្នើសុំកម្ចីប្រាក់រយៈពេលខ្លីពីធនាគារ

លក្ខខណ្ឌ

- ពន្ធកាត់ទុក ៦% នៃការប្រាក់ សម្រាប់អតិថិជនមានទីលីនៅក្នុងប្រទេស និង១៥% សម្រាប់អតិថិជននៅក្រៅប្រទេស(ជនបរទេស)
- អតិថិជន (មានទីលីនៅក្នុង/ក្រៅប្រទេសកម្ពុជា ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ
- តម្រូវការឯសារ
- កម្រៃសេវា
- អត្រា

បុគ្គល

- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ

ស្ថាប័នអាជីវកម្ម ឬ ស្ថាប័នហិរញ្ញវត្ថុ

- តំណាងឬ បុគ្គលដែលទទួលបានសិទ្ធិពីក្រុមហ៊ុន ឬ ស្ថាប័នក្នុងការបើកគណនី ឬ ក្រុមប្រឹក្សាភិបាល
- អត្តសញ្ញាណរបស់ស្ថាប័នអាជីវកម្ម ឬ ហិរញ្ញវត្ថុ

គណនីកូន

យើងខ្ញុំយល់ច្បាស់ថា បុត្រជីតាពិតជាសំខាន់ណាស់សម្រាប់លោកអ្នក។ ហេតុដូច្នេះ យើងខ្ញុំបង្កើតគណនីកូនល្អ ក្នុងទម្រង់ជាកិច្ចព្រមព្រៀងដាក់ប្រាក់សន្សំ ដែលមានរយៈពេល និងអត្រាការប្រាក់ជាក់លាក់មួយ។ លោកអាចធ្វើការដាក់ប្រាក់គ្រប់ពេលវេលា ទៅតាមស្ថានភាពលំហូរសាច់ប្រាក់របស់លោកអ្នក។

គណនីកូនល្អ-មិនមានកញ្ចប់សេវាធានារ៉ាប់រងអាយុជីវិត

ជាគណនីសន្សំដែលមានលក្ខខណ្ឌដាក់ប្រាក់និងអត្រាការប្រាក់ជាក់លាក់។ អតិថិជនអាចដាក់ប្រាក់នៅគ្រប់ម៉ាស៊ីនដាក់ប្រាក់ (CDMs) ឬសាខារបស់ធនាគារហ្វីលីព រៀងរាល់ម៉ោងធ្វើការ។

គណនីកូនល្អ-ជាមួយកម្រិតសេវាធានារ៉ាប់រងអាយុជីវិត

ជាគណនីសន្សំដែលមានលក្ខខណ្ឌដាក់ប្រាក់និងអត្រាការប្រាក់ជាក់លាក់រួមជាមួយនឹងកញ្ចប់សេវាធានារ៉ាប់រងអាយុជីវិតផងដែរ។ អតិថិជនអាចដាក់ប្រាក់នៅគ្រប់ម៉ាស៊ីនដាក់ប្រាក់ (CDMs) ឬសាខារបស់ធនាគារហ្វីលីព រៀងរាល់ម៉ោងធ្វើការ។

៣.២.២ សេវាឥណទាន ឥណទានថយន្ត



ធនាគារ ហ្វីលីព ផ្តល់ជូនហិរញ្ញប្បទានថយន្តសម្រាប់បុគ្គល និងអាជីវកម្ម ជាមួយលក្ខខណ្ឌដែលងាយស្រួល និងបត់បែន។

លក្ខណៈពិសេស៖

រូបិយប័ណ្ណ	រយៈពេលកម្ចី (គិតជាខែ)	អត្រាការប្រាក់
ដុល្លារអាមេរិក	១៨ - ៩៦	១០% - ១៣%

លក្ខខណ្ឌ៖

- អាយុចាប់ពី ១៨ រហូតដល់ ៦៥ឆ្នាំ
- មានប្រាក់ចំណូលទៀងទាត់

តម្រូវការឯកសារ៖

- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬសំបុត្របញ្ជាក់កំណើត
- ប័ណ្ណបើកបរមានសុពលភាព
- របាយការណ៍ធនាគារ
- វិក្កយបត្រ ឬសម្រង់តម្លៃសម្រាប់ការទិញថយន្តពីម្ចាស់យានដ្ឋាន។

ឥណទានគេហដ្ឋាន



មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បានផ្ទះក្នុងក្តីសុបិន្ត។ យើងខ្ញុំយល់យ៉ាងច្បាស់ថាការទិញផ្ទះ គឺជាបន្ទុកដ៏ធំធេងសម្រាប់លោកអ្នក។ ធនាគារ ហ្វីលីព អាចផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ ដើម្បីសម្រួលដល់បន្ទុកនេះ និងធានាថាលោកអ្នកទទួលបានបែបបទរស់នៅមួយដែលលោកអ្នកស្រមៃចង់បាន។

លក្ខណៈពិសេស៖

រូបិយប័ណ្ណ	រយៈពេលកម្ចី (គិតជាឆ្នាំ)	អត្រាការប្រាក់
រៀល ឬ ដុល្លារអាមេរិក	រហូតដល់ ២៥	៨% - ១០%

តម្រូវការឯកសារ៖

- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន
- ប័ណ្ណកម្មសិទ្ធិកាន់កាប់អចលនទ្រព្យ
- កិច្ចសន្យាលក់ និងទិញផ្ទះ (សម្រាប់ការទិញថ្មី)
- ឯកសារបញ្ជាក់ប្រាក់ចំណូលទៀងទាត់

ឥណទានបុគ្គល



លោកអ្នកអាចប្រើប្រាស់ឥណទានបុគ្គលរបស់ធនាគារយើងខ្ញុំ ក្នុងការវិនិយោគផ្ទាល់ខ្លួន ដើម្បីបង្កើនទ្រព្យសម្បត្តិ ឬបំពេញតម្រូវការផ្ទាល់ខ្លួននានា ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់លោកអ្នក។

លរូបិយប័ណ្ណ	រយៈពេលកម្ចី (គិតជាខែ)	អត្រាការប្រាក់
រៀល ឬ ដុល្លារអាមេរិក	១៨ - ៦០	១៦ %

លក្ខខណ្ឌ៖

- អាយុចាប់ពី ១៨ រហូតដល់ ៦៥ឆ្នាំ
- ជាបុគ្គលិកកំពុងបម្រើការងារ និង មានប្រាក់ខែទៀងទាត់
- កំពុងបម្រើការងារក្នុងក្រុមហ៊ុនបច្ចុប្បន្នយ៉ាងតិច ១ ឆ្នាំ

តម្រូវការឯកសារ៖

- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬប័ណ្ណសំគាល់ខ្លួនបុគ្គលិក
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬសំបុត្របញ្ជាក់កំណើត
- ប័ណ្ណប្រាក់ខែ រយៈពេល ៣ ខែចុងក្រោយ
- កិច្ចសន្យាការងារ ឬឯកសារបញ្ជាក់ការងារដែលមានបោះត្រាពីក្រុមហ៊ុន
- លិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។

៣.២.៣ សេវាទូទាត់ចំណាយ

សេវាផ្ទេរប្រាក់ក្នុងប្រទេស

សេវាកម្មផ្ទេរប្រាក់ក្នុងប្រទេស របស់ធនាគារយើងខ្ញុំ ផ្តល់ជូននូវភាពងាយស្រួលដល់អតិថិជន ក្នុងការផ្ទេរប្រាក់ទៅកាន់មិត្តភក្តិ ក្រុមគ្រួសារ និងសាច់ញាតិដែលរស់នៅទីតាំងផ្សេងៗគ្នាគ្រប់បណ្តាញសាខាធនាគារ ហ្នឹង លើពេល នៅក្នុងប្រទេសកម្ពុជា។

លក្ខណៈពិសេស និងអត្ថប្រយោជន៍៖

- អាចផ្ទេរជាប្រាក់រៀល ឬ ដុល្លារអាមេរិក
- ប្រតិបត្តិការរហ័ស - អ្នកនឹងអាចទទួលបានប្រាក់ភ្លាមៗ
- អាចធ្វើការផ្ទេរប្រាក់ឆ្លងរូបិយប័ណ្ណ ដោយគណនាតាមអត្រាប្តូរប្រាក់ប្រចាំថ្ងៃ
- អាចផ្ទេរប្រាក់នៅសាខាដែលនៅជិតលោកអ្នកបំផុតក្នុងម៉ោងធ្វើការ ឬតាមរយៈម៉ាស៊ីនអេធីអឹម / ដាក់ប្រាក់ (ATMs/CDMs)។

តម្រូវការឯកសារ៖

បុគ្គល

- អត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទ ដូចដែលបានកំណត់នៅក្នុងទម្រង់ផ្ទេរប្រាក់ប្រសិនបើទឹកប្រាក់ទទួលបានចំនួនលើសពី ៥០០ ដុល្លារ ឬ ២.០០០.០០០ រៀល ។
- អត្តសញ្ញាណប័ណ្ណ ឬលេខទូរស័ព្ទ ដូចដែលបានកំណត់នៅក្នុងទម្រង់ផ្ទេរប្រាក់ ប្រសិនបើទឹកប្រាក់ទទួលបានចំនួនតិចជាង ឬស្មើ ៥០០ ដុល្លារ ឬ ២.០០០.០០០ រៀល។

ប្រភេទនៃប្រតិបត្តិការ៖

- ផ្ទេរពីគណនី ទៅគណនី
- ផ្ទេរពីគណនី ទៅអ្នកមិនមានគណនី។

សកម្មភាព

ការផ្ទេរប្រាក់ក្នុងស្រុក / កម្រៃសេវា

- ០,១% នៃចំនួនទឹកប្រាក់ផ្ទេរ ឬទទួលបាន

- អប្បបរមា ៤.០០០ រៀល / ១ ដុល្លារ

សេវាទូទាត់ហ៊ុន

ជាមួយនឹងសេវាទូទាត់ហ៊ុន លោកអ្នកនឹងរីករាយជាមួយនឹងការធ្វើប្រាក់ និងទទួលប្រាក់ប្រកបដោយទំនុកចិត្តខ្ពស់ មិនថាសម្រាប់បុគ្គល ឬអាជីវកម្ម តាមរយៈធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិក។

លក្ខណៈពិសេស និងអត្ថប្រយោជន៍៖

- គណនីប្រាក់រៀល ឬ ដុល្លារអាមេរិក
- អាចផ្ទេរពីគណនីធនាគារហ្វីលីពីន ទៅធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដៃគូ

តម្រូវការឯកសារ៖

- ធ្វើប្រាក់តាមសេវាទូទាត់ហ៊ុន៖ បំពេញ “ពាក្យស្នើសុំផ្ទេរប្រាក់” នៅសាខាធនាគារហ្វីលីពីនដែលនៅជិតបំផុត
- ទទួលប្រាក់តាមសេវាទូទាត់ហ៊ុន៖ លោកអ្នក អាចទៅកាន់សាខាធនាគារហ្វីលីពីនដែលនៅជិតបំផុត ឬ
- ម៉ាស៊ីនអេធីអឹម /ដាក់ប្រាក់ (ATMs/CDMs) ដើម្បីធ្វើការដកប្រាក់ ។

សេវាទូទាត់ហ៊ុន	លក្ខខណ្ឌ
អប្បបរមាក្នុងមួយប្រតិបត្តិការ	4,000 រៀល
អតិបរមាក្នុងមួយប្រតិបត្តិការ	40,000,000 រៀល
គណនី	-គណនីសន្សំ -គណនីចរន្ត -គណនីកូនល្អ (សម្រាប់ការផ្ទេរចូលគណនីតែប៉ុណ្ណោះ) ។
អាចផ្ទេរពី	ធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិក

មូលប្បទានបត្រធនាគារ



មូលប្បទានបត្រធនាគារ ជាមូលប្បទានបត្រដែលចេញដោយធនាគារជំនួសឲ្យអតិថិជន លើការបញ្ជាទូទាត់ក្នុងចំនួនទឹកប្រាក់ជាក់លាក់ទៅកាន់បុគ្គលណាមួយ។

លក្ខណៈពិសេស និងអត្ថប្រយោជន៍៖

- គណនីប្រាក់រៀល ឬ ដុល្លារអាមេរិក
- មិនកំណត់ចំនួនទឹកប្រាក់ក្នុងមួយប្រតិបត្តិការ
- មិនកំណត់ ចំនួនប្រតិបត្តិការប្រចាំថ្ងៃ
- ថ្លៃសេវាមូលប្បទានបត្រធនាគារ៖ ៥ ដុល្លារ ឬ ២០.០០០ រៀល

ឯកសារតម្រូវ៖

- ឈ្មោះ និងលេខទូរស័ព្ទអ្នកស្នើសុំ
- អត្តសញ្ញាណ និង លេខគណនីអ្នកស្នើសុំ
- ឈ្មោះអ្នកទទួល និងលេខអត្តសញ្ញាណ
- ឈ្មោះធនាគារ និងលេខគណនីអ្នកទទួលប្រាក់

សេវាបញ្ជាអចិន្ត្រៃយ៍

យើងខ្ញុំបង្កើត សេវាបញ្ជាអចិន្ត្រៃយ៍ ដើម្បីជួយសម្រួលដល់អតិថិជន ដែលមានបំណងចង់ទូទាត់ប្រាក់ពីគណនីផ្ទាល់ខ្លួន ទៅកាន់គណនីអ្នកទទួលផលក្នុងរយៈពេល និងចំនួនជាក់លាក់។

លក្ខណៈពិសេស និងអត្ថប្រយោជន៍៖

- គណនីប្រាក់រៀល ឬ ដុល្លារអាមេរិក
- ការបញ្ជាខុសពីរូបិយប័ណ្ណគណនី នឹងត្រូវបានគណនាតាមអត្រាប្តូរប្រាក់ប្រចាំថ្ងៃ
- មានសុវត្ថិភាពនិងភាពងាយស្រួល តាមរយៈការទូទាត់ដោយស្វ័យប្រវត្តិលើការចំណាយប្រចាំថ្ងៃឬខែ ឬឆ្នាំ។ល។
- ចំណាយតិច និងចំណេញពេលវេលាច្រើន។

លក្ខខណ្ឌ៖

- អតិថិជន និងអ្នកទទួលបានផលត្រូវមានគណនីសន្សំ ឬគណនីចរន្ត ជាមួយធនាគារ ហ្វីលីពីន
- អតិថិជនត្រូវធ្វើប្រតិបត្តិការទូទាត់យ៉ាងតិចពីរដង ដើម្បីចាប់ផ្តើមប្រើប្រាស់សេវាកម្មនេះ
- អតិថិជនត្រូវបំពេញពាក្យស្នើសុំប្រើប្រាស់សេវាកម្ម

សក្ខភាព	សេវាបញ្ជាអចិន្ត្រៃយ៍ / ថ្លៃសេវាកម្ម
ការចុះឈ្មោះប្រើប្រាស់	12,000 រៀល / 3 ដុល្លារ
ថ្លៃសេវាក្នុងមួយប្រតិបត្តិការ / ក្នុងមួយគណនី	1,000 រៀល / 0,25 ដុល្លារ

សេវាផ្ទេរប្រាក់អន្តរជាតិ

ធនាគារ ហ្វីលីពីន មានបំណងផ្តល់នូវសុវត្ថិភាពនៃសាច់ប្រាក់ ទាំងពេលដែលអតិថិជនដាក់ប្រាក់សន្សំទាំងពេលដែលអតិថិជន ផ្ញើ/ទទួលប្រាក់ពីក្រៅប្រទេស។ សេវាផ្ទេរប្រាក់ក្រៅប្រទេសរបស់ធនាគារយើងខ្ញុំ អនុញ្ញាតឱ្យលោកអ្នកធ្វើការផ្ញើ/ទទួលប្រាក់ពីធនាគារនៅក្រៅប្រទេសជាច្រើន។

ការផ្ទេរប្រាក់៖ ផ្ទេរពីគណនីធនាគារ ហ្វីលីពីន ទៅគណនីធនាគារក្រៅប្រទេស។

ការទទួលប្រាក់៖ ទទួលប្រាក់ពីគណនីធនាគារក្រៅប្រទេស ចូលទៅក្នុងគណនីធនាគារ ហ្វីលីពីន។

គណនីប្រាក់រៀល ឬ ដុល្លារអាមេរិក

តម្រូវការឯកសារ៖

- ឈ្មោះ អត្តសញ្ញាណ និងលេខគណនីអ្នកផ្ទេរប្រាក់
- លេខទូរស័ព្ទ និងអាសយដ្ឋានអ្នកផ្ទេរប្រាក់
- ឈ្មោះ អត្តសញ្ញាណ និងលេខគណនីអ្នកទទួលប្រាក់
- លេខទូរស័ព្ទ និងអាសយដ្ឋានអ្នកទទួលប្រាក់
- ឈ្មោះធនាគារដែលទទួលប្រាក់។

សកម្មភាព	SWIFT / កម្រៃសេវា
ថ្លៃសេវាការប្រាក់ (ក្នុងមួយប្រតិបត្តិការ)	0,១៥% (អប្បបរមា ១០ ដុល្លារ) + (Cable Fee ១៥ ដុល្លារ) *ប្រសិនបើជ្រើសរើស OUR ត្រូវតម្រូវឲ្យបន្ថែម ៥៥ ដុល្លារ (អប្បបរមា) ទៅ ១១៥ ដុល្លារ (អតិបរមា) ។
ថ្លៃសេវាទទួលប្រាក់ (ក្នុងមួយប្រតិបត្តិការ)	0,០៥% (អប្បបរមា ១០ ដុល្លារ)
គណនី	-គណនីសន្សំ -គណនីចរន្ត -គណនីកូនល្អ (សម្រាប់ការផ្ទេរចូលគណនីតែប៉ុណ្ណោះ) ។

ផ្ទេរប្រាក់តាម Bridgeway

សកម្មភាព	Bridgeway / កម្រៃសេវា
ថ្លៃសេវាផ្ទេរប្រាក់ (ក្នុងមួយប្រតិបត្តិការ)	ចាប់ពី ៨ ដុល្លារ (សម្រាប់ប្រទេសនិងរូបិយបណ្ណដែលបានជ្រើសរើសប៉ុណ្ណោះ) ។
ថ្លៃសេវាទទួលប្រាក់ (ក្នុងមួយប្រតិបត្តិការ)	មិនគិតថ្លៃសេវា
គណនី	-គណនីសន្សំ -គណនីចរន្ត -គណនីកូនល្អ (សម្រាប់ការផ្ទេរចូលគណនីតែប៉ុណ្ណោះ) ។

* សម្រាប់ប្រទេសទាំង 10 រួមមាន៖

- សិង្ហបុរី
- ហុងកុង
- អូស្ត្រាលី
- ហ្វីលីពីន
- វៀតណាម
- ម៉ាឡេស៊ី
- កូរ៉េខាងត្បូង
- ថៃ
- ឥណ្ឌូនេស៊ី
- ចិន (មាននៅបញ្ជីតែប៉ុណ្ណោះ) ។

សំគាល់៖

- ម៉ោងឈប់ទទួល៖ ៣:០០ រសៀល (ម៉ោងនៅកម្ពុជា)
- សម្រាប់ Bridgepay ចំនួនទឹកប្រាក់អតិបរមានៃប្រតិបត្តិការនីមួយៗ នៅលើកម្មវិធី Phillip Mobile ត្រូវបានកំណត់រហូតដល់ ៥.០០០ ដុល្លារ និងរហូតដល់ ១០.០០០ ដុល្លារ ក្នុងមួយថ្ងៃ។ នៅតាមបញ្ជីបេឡា ចំនួនទឹកប្រាក់អតិបរមានៃប្រតិបត្តិការនីមួយៗ ត្រូវបានកំណត់រហូតដល់ ១០.០០០ ដុល្លារ ក្នុងមួយថ្ងៃ។
- ចំនួនទឹកប្រាក់អតិបរមានៃប្រតិបត្តិការនីមួយៗក៏អាស្រ័យលើការកំណត់ដោយបណ្តាប្រទេសទទួលផលនីមួយៗផងដែរ។

សេវាផ្ទេរប្រាក់អន្តរធនាគារ

សេវាកម្មផ្ញើប្រាក់៖ បំពេញ“ ទម្រង់ពាក្យសុំផ្ទេរប្រាក់” នៅសាខាធនាគារហ្វីលីពីនដែលនៅជិតលោកអ្នកបំផុត

សេវាកម្មទទួលប្រាក់៖ លោកអ្នកត្រូវទៅកាន់សាខាធនាគារហ្វីលីពីនដែលនៅជិតបំផុត ឬម៉ាស៊ីនអេធីអឹម / ដាក់ប្រាក់ (ATMS/CDMS) ដើម្បីធ្វើការដកប្រាក់។

លក្ខខណ្ឌ	សេវាផ្ទេរប្រាក់រវាងធនាគារក្នុប្រទេស / កម្រៃសេវា
ប្រាក់ទទួល	-មិនគិតថ្លៃសេវា (រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣)។
ផ្ទេរប្រាក់	-០,១% នៃចំនួនទឹកប្រាក់ផ្ទេរ -អប្បបរមា ២ ដុល្លារ / ៨,០០០ រៀល។
គណនី	-គណនីសន្សំ -គណនីចរន្ត -គណនីកូនក្រម (សម្រាប់ការផ្ទេរចូលគណនីតែប៉ុណ្ណោះ)។
អាចផ្ទេរពី	-គណនីធនាគារ / គ្រីស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិក។

ជំពូកទី៤

សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន៖

បន្ទាប់ពីបានធ្វើការស្រាវជ្រាវរួចមក នៅលើប្រធានបទនៃមុខវិជ្ជា ធានាគារ និងហិរញ្ញវត្ថុ នេះវាបានធ្វើឱ្យយើងទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗជាច្រើន ។ យើងខ្ញុំក៏កាន់តែយល់ពីសេវាផ្សេងៗដែលធានាគារបានផ្តល់ឱ្យអតិថិជន ជាពិសេស ពីរបៀបនៃការសន្សំប្រាក់ ការផ្ទេរប្រាក់ ការដាក់ រឹដកប្រាក់ ពីគណនីរបស់ខ្លួនឯង ។ ជាងនេះទៅទៀត ពិតជាធានាគារមួយក្នុងចំណោមធានាគារដែលឈានមុខគេនៅក្នុងប្រទេសកម្ពុជាបានធ្វើឱ្យយើង យល់ដឹងកាន់តែច្បាស់នូវ រាល់កញ្ចប់សេវាកម្ម ក៏ដូចជា គណនីទាំងឡាយដែលស្ថិតនៅប្រព័ន្ធធានាគារ។ លើសពីនេះទៅទៀតនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក្រោយធ្វើទំនើបកម្មរបស់ធានាគារបាបធ្វើឱ្យធានាគារការកើនឡើងមួយកម្រិតទៀតពោលគឺបង្កើតកម្មវិធីទូរស័ព្ទដៃ «Philip Mobile» និងការធ្វើទំនើបកម្មទៅលើសាខារបស់ធានាគារ។ ម្យ៉ាងវិញទៀត យើងក៏បានយល់ដឹងកាន់តែច្បាស់ផងដែរថា ធានាគារដើរតួយ៉ាងសំខាន់ នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចតាមរយៈផ្តល់សេវាកម្មច្រើនប្រភេទដល់អតិថិជនរបស់ខ្លួន ទាំងអតិថិជនជាបុគ្គល និងអតិថិជនជាស្ថាប័នពាណិជ្ជកម្ម។ ហើយបើយើងក្រឡេកទៅមើលរបាយការណ៍ហិរញ្ញវត្ថុរបស់ធានាគារចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ២០២២ វិញយើងអាចសង្កេតឃើញបានថាស្ថានភាពហិរញ្ញវត្ថុរបស់ធានាគារមានភាពវិជ្ជមាន ។ ពិសេសជាងនេះទៅទៀត ធានាគារចូលរួមចំណែកសំរួលដល់ប្រជាពលរដ្ឋរបស់ខ្លួន អាចទិញសម្ភារៈផ្សេងៗតាមរយៈការផ្តល់ទិញ តាមរយៈបង់រំលូសថេរ ដែលមានដូចជា ការផ្តល់រំលស់គ្រឿងសង្ហារឹម ម៉ូតូ ឡាន និងសេវាផ្សេងៗជាច្រើនទៀត។ ដូច្នេះធានាគារក៏មានតួនាទីជួយសំរួលដល់អតិថិជនរបស់ខ្លួនផងដែរ។ ចំពោះកិច្ចការស្រាវជ្រាវជាក្រុមរបស់យើងខ្ញុំក៏ទទួលបានព័ត៌មានថ្មីៗជាច្រើនស្តីអំពីការអភិវឌ្ឍទៅមុខរបស់ប្រព័ន្ធធានាគារនៅក្នុងប្រទេសយើងបច្ចុប្បន្ន។

៥.២ ការផ្តល់អនុសាសន៍៖

យើងខ្ញុំ មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានទទួលបាននូវពុទ្ធិថ្មី ដើម្បីជាយានឈាន ទៅរក ភាពជោគជ័យនៅពេលអនាគត និងជាមូលដ្ឋានគ្រឹះចំពោះនិស្សិតមុខជំនាញ ធនាគារនិងហិរញ្ញវត្ថុ ដូចពួកយើងខ្ញុំនេះ។ យើងខ្ញុំកាន់តែច្បាស់ពីដំណើរការរបស់ធនាគារ កាន់តែលំអិត និងក្បោះក្បាយ។ យើងខ្ញុំក៏ យល់ពីការធ្វើកិច្ចការជាក្រុមសីលធម៌ តម្លាភាព និងភាពទទួលខុសត្រូវខ្ពស់លើកិច្ចការស្រាវជ្រាវនេះ។ ក្រោយពី យើងបានស្រាវជ្រាវពាក់ព័ន្ធទៅនឹង ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ និងបានស្វែងយល់ខ្លះៗចំណុចខ្លាំង ចំណុចខ្សោយ របស់សហគ្រាស ខ្ញុំសូមបញ្ចេញមតិយោបល់បន្តិចបន្តួចពាក់ព័ន្ធទៅដំណើរការរបស់ធនាគារ៖

- បង្កើនសកម្មភាពនៅក្នុងការស្វែងរកអតិថិជននៅក្នុង ប្រទេសឱ្យបានកាន់តែច្រើនបន្ថែមទៀត។
- បង្កើនការយកចិត្តទុកដាក់ទៅលើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យកាន់តែល្អប្រសើរ។
- គួរតែបង្កើនការយកចិត្តទុកដាក់និងអភិវឌ្ឍទៅលើកម្មវិធីទូរស័ព្ទដៃ ដែលកំពុងមានប្រជាប្រិយភាព កាន់តែខ្លាំងជាងនេះទៀត។ ពោលគឺបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់កម្មវិធីនេះឱ្យកាន់តែខ្លាំង និងបង្កើនការយកចិត្តទុកដាក់ទៅលើផ្នែកទីផ្សារពាក់ព័ន្ធទៅនឹងបញ្ហានេះ។

ឯកសារយោង

ឯកសារយោង

<https://www.phillipbank.com.kh/kh/pages/phillipbanks-profile/company-milestone#>

<https://www.phillipbank.com.kh/kh/pages/business-credit/msme-loan#>

<https://www.phillipbank.com.kh/kh/pages/about-kredit-phillip-banks-profile/company-milestone#>

<https://www.kakcent.com/commercial-bank/>

<https://www.phillipbank.com.kh/kh>